

របាយការណ៍
ប្រចាំឆ្នាំ ២០២៥



មាតិកា

០១

សារ

០២

ទិដ្ឋភាពទូទៅនៃធនាគារ BIDC

០៣

សកម្មភាពអាជីវកម្ម

០៤

របាយការណ៍អភិវឌ្ឍន៍ប្រកបដោយចីរភាព

០៥

របាយការណ៍ហិរញ្ញវត្ថុសវនកម្មឆ្នាំ ២០២៥

០៦

បណ្តាញអាជីវកម្ម

- ០៦ សារពីប្រធានក្រុមប្រឹក្សាភិបាល
- ០៨ សូចនាករប្រតិបត្តិការសំខាន់ៗ
- ១០ សមិទ្ធផលមួយចំនួនរបស់ធនាគារ BIDC ក្នុងឆ្នាំ ២០២៥

- ១៦ យើងធានរណា
- ១៨ ព្រឹត្តិការណ៍សំខាន់ៗរបស់ធនាគារ BIDC
- ២០ បេសកកម្ម ចក្ខុវិស័យ និងតម្លៃស្នូល
- ២២ បណ្តាញអាជីវកម្ម និងទីតាំង
- ២៤ រចនាសម្ព័ន្ធអង្គភាព
- ២៦ រចនាសម្ព័ន្ធអ្នាស់ភាគហ៊ុន
- ២៨ ទម្រង់ក្រុមប្រឹក្សាភិបាល
- ៣២ ទម្រង់ក្រុមប្រឹក្សាគ្រប់គ្រង
- ៣៤ គោលដៅយុទ្ធសាស្ត្រ សម្រាប់ឆ្នាំ ២០២៦-២០៣០
- ៣៦ ការគ្រប់គ្រងហានិភ័យ

- ៤០ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារ សម្រាប់ឆ្នាំ ២០២៥
- ៤១ លទ្ធផលប្រតិបត្តិការអាជីវកម្មសម្រាប់ឆ្នាំ ២០២៥
- ៤៤ ទិសដៅប្រតិបត្តិការអាជីវកម្មសម្រាប់ឆ្នាំ ២០២៦
- ៤៦ ការរៀបចំអង្គភាព និងធនធានមនុស្ស

- ៥២ ការអនុវត្តផលិតផលសេវាកម្មធនាគារឌីជីថល និងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានថ្មីក្នុងបរិបទឌីជីថល ២០២៥
- ៥៦ ចក្ខុវិស័យយុទ្ធសាស្ត្រ និងការរីកចម្រើនក្នុងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន នៅធនាគារ BIDC ក្នុងឆ្នាំ២០២៥
- ៦២ ការអភិវឌ្ឍន៍របស់បុគ្គលិក
- ៦៣ ការអភិវឌ្ឍន៍ប្រព័ន្ធអ្នាស់ភាគហ៊ុន
- ៦៤ ការរួមចំណែកទៅលើសកម្មភាពសហគមន៍
- ៦៨ របាយការណ៍ហិរញ្ញវត្ថុសវនកម្មឆ្នាំ ២០២៥

៨២ បណ្តាញអាជីវកម្ម





ផ្នែកទី ០១ សារ

០៦	សារពីប្រធានក្រុមប្រឹក្សាភិបាល
០៨	សូចនាករប្រតិបត្តិការសំខាន់ៗ
១០	សមិទ្ធផលមួយចំនួនរបស់ធនាគារ BIDC ក្នុងឆ្នាំ ២០២៥

សារពីប្រធានក្រុមប្រឹក្សាភិបាល



លោក Le Kim Hoa
ប្រធានក្រុមប្រឹក្សាភិបាលធនាគារ BIDC

សូមគោរពអតិថិជន និងដៃគូជាទីគោរព!

នៅក្នុងឆ្នាំ ២០២៥ សេដ្ឋកិច្ចពិភពលោកបានប្រឈមមុខនឹងហានិភ័យជាច្រើន ជាពិសេសភាពមិនស្ថិតស្ថេរ ដែលបង្កឡើងដោយពន្ធគយ និងកំពុងធ្វើឱ្យការបែងចែកពាណិជ្ជកម្មពិភពលោកជាប្លុកផ្សេងៗ កាន់តែច្បាស់និងបង្កើនភាពតានតឹងពាណិជ្ជកម្មសកល។ ក្នុងបរិបទនៃឧបសគ្គក្នុងបរិស្ថានសេដ្ឋកិច្ចសកល និងក្នុងស្រុកកំណើន GDP របស់កម្ពុជាក្នុងឆ្នាំ ២០២៥ អាចសម្រេចបានប្រហាក់ប្រហែលត្រឹម ៤.៦% ប៉ុណ្ណោះ បន្ទាប់ពីការព្យាករណ៍ដំបូង ៥.៥% ដល់ ៦% មូលហេតុសំខាន់ៗ រួមមានពន្ធគយដែលបានដាក់ដោយសហរដ្ឋអាមេរិកលើប្រទេសជាច្រើន រួមទាំងប្រទេសកម្ពុជា ជម្លោះតាមព្រំដែន រវាងប្រទេសថៃ និងប្រទេសកម្ពុជា ដែលប៉ះពាល់ដល់ចលនាកម្លាំងពលកម្ម និងវិស័យទេសចរណ៍ និងការធ្លាក់ចុះយ៉ាងគំហុកនៃទីផ្សារអចលនទ្រព្យក្នុងស្រុក។

ឆ្នាំ ២០២៥ មានសារៈសំខាន់ជាពិសេសចំពោះធនាគារ BIDC ព្រោះជាឆ្នាំដែលប្រព័ន្ធទាំងមូលបានបង្កើនល្បឿន និងបង្កើតការឈានមុខដើម្បីសម្រេចបានដោយជោគជ័យ នូវគោលដៅយុទ្ធសាស្ត្រអាជីវកម្មសម្រាប់រយៈពេល ៥ ឆ្នាំ (២០២១-២០២៥)។ ទោះបីជាប្រឈមមុខនឹងបញ្ហាប្រឈមសេដ្ឋកិច្ចជាច្រើន ក៏ធនាគារ BIDC នៅតែមានការរីកចម្រើនដោយសារការណែនាំពីធនាគារជាតិនៃ

កម្ពុជា ការគាំទ្រពីធនាគារមេ BIDV ការសហការពីដៃគូ និងអតិថិជន និងការខិតខំប្រឹងប្រែងរបស់បុគ្គលិកទាំងអស់នៅទូទាំងអង្គការ។ ធនាគារ BIDC បានអនុវត្តផែនការរបស់ខ្លួនដោយជោគជ័យធានាបាននូវប្រតិបត្តិការដែលមានសុវត្ថិភាព និងរលូនខណៈពេលដែលលើសគោលដៅដែលបានកំណត់ដោយ BIDV និងក្រុមប្រឹក្សាភិបាលធនាគារ BIDC ទាក់ទងនឹងទំហំចរនាសម្ព័ន្ធកុណភាព និងការអភិវឌ្ឍសេវាកម្ម។ ធនាគារមិនត្រឹមតែរក្សាកំណើនប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានធ្វើឱ្យប្រសើរឡើងនូវគុណភាព និងចរនាសម្ព័ន្ធប្រតិបត្តិការដោយគ្រប់គ្រងបានយ៉ាងមានប្រសិទ្ធភាព លើអត្រាបំណុលអាក្រក់ និងបំណុលក្រុមទី ២។ លើសពីនេះ ធនាគារ BIDC បានអនុវត្តយ៉ាងសកម្ម នូវគម្រោង និងផលិតផលធនាគារឌីជីថល ដែលបានបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ខ្លួន។ សកម្មភាពរួមមាន ការធ្វើឱ្យប្រសើរឡើងប្រព័ន្ធ កាតស្តុលថ្មីការដាក់ឱ្យដំណើរការប្រព័ន្ធ C-One ទទួលសេវាពីធនាគារមេ BIDV និងការរួមបញ្ចូលការទូទាត់ ERP ជាមួយអាជីវកម្មនៅប្រទេសកម្ពុជា។

នៅក្នុងឆ្នាំ ២០២៥ ធនាគារ BIDC បានដើរតួយ៉ាងសំខាន់ក្នុងការតភ្ជាប់ទំនាក់ទំនង រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ដោយបង្ហាញសកម្មភាពយ៉ាងសកម្មប្រកបដោយភាពច្នៃប្រឌិត ក្នុងការទទួលខុសត្រូវចំពោះ

សហគមន៍ និងកម្លាំងការងារ។ សកម្មភាពទាំងនេះរួមមានការឧបត្ថម្ភដល់សមាគមកាកបាទក្រហម និងការផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សនៅប្រទេសកម្ពុជា។ បន្ថែមពីនេះ ការអភិវឌ្ឍម៉ាកយីហោត្រូវបានផ្តោតសំខាន់ ហើយមានការអនុវត្តសកម្មភាពជាប្រចាំក្នុងផែនការ ការតែងតាំងប្រាក់ឈ្នួល និងប្រាក់រង្វាន់សកម្មភាពសហជីព និងសកម្មភាពក្រៅម៉ោង ដើម្បីបង្កើនតម្លៃបុគ្គលិក។

នៅក្នុងឆ្នាំ ២០២៦ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍មានកំណើនមធ្យម ប្រហែល ៤.០% ដល់ ៤.៥% ដែលបង្ហាញពីការធ្លាក់ចុះបន្តិច ប្រៀបធៀបនឹងកម្រិតក្នុងឆ្នាំ ២០២៥។ កត្តាចម្បងជំរុញកំណើននេះរួមមាន៖ វិស័យផលិតកម្ម (ដូចជាសម្លៀកបំពាក់ និងផលិតផលធ្វើដំណើរ) ការស្តារឡើងវិញនៃវិស័យទេសចរណ៍ និងការវិនិយោគកើនឡើងលើហេដ្ឋារចនាសម្ព័ន្ធ។ ទោះជាយ៉ាងណាសេដ្ឋកិច្ចនៅតែប្រឈមមុខ នឹងបញ្ហាប្រឈមរួមមានភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក និងភាពខ្សោយនៃទីផ្សារអចលនទ្រព្យ។ នៅក្នុងឆ្នាំ ២០២៦ ធនាគារ BIDC នឹងចាប់ផ្តើមអនុវត្តផែនការយុទ្ធសាស្ត្រ សម្រាប់រយៈពេល ២០២៦-២០៣០ ដែលមានគោលបំណងពង្រីក និងអភិវឌ្ឍសេវាធនាគារឌីជីថល និងទំហំអតិថិជនរាយយ៉ាងមានប្រសិទ្ធភាព។ គំនិតផ្តួចផ្តើមនេះនឹងរួមមានការធ្វើឱ្យប្រសើរឡើងនូវធនាគារឌីជីថលទំនើប និងបញ្ចូលលក្ខណៈពិសេសកម្រិតខ្ពស់ពីធនាគារមេ BIDV។ នៅក្នុងឆ្នាំ ២០២៦ ធនាគារ BIDC នឹងផ្តោតលើការពង្រីកប្រតិបត្តិការ ខណៈពេលដែលរក្សាការគ្រប់គ្រងយ៉ាងតឹងរឹង លើគុណភាពឥណទាន និងធ្វើឱ្យប្រសើរឡើង គុណភាពទ្រព្យសកម្ម។ ធនាគារមានគោលបំណងពង្រីកមូលដ្ឋានអតិថិជនដោយផ្តោតជាពិសេសលើការអភិវឌ្ឍអតិថិជនរាយ។ បន្ថែមពីនេះ ធនាគារ BIDC នឹងវិនិយោគលើការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ដោយដាក់ឱ្យអនុវត្តផលិតផលសេវាកម្មឌីជីថលជាច្រើន ដែលបង្កើនភាពងាយស្រួល និងបទពិសោធន៍ដល់អ្នកប្រើប្រាស់។




ក្នុងនាមក្រុមប្រឹក្សាភិបាលរបស់ធនាគារ BIDC ខ្ញុំសូមថ្លែងអំណរគុណដោយស្មោះចំពោះថ្នាក់ដឹកនាំទាំងអស់ និងបុគ្គលិកជាង ៤៧០ នាក់ ដែលបានលះបង់អស់ពីចិត្តចំពោះធនាគារ BIDC ។ ជាពិសេស ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារជាតិនៃកម្ពុជាអតិថិជន

ជាទីគោរព និងដៃគូដែលតែងតែ ជឿជាក់ និងរួមដំណើរជាមួយធនាគារ BIDC ពេញមួយរយៈពេលនេះ។ យើងខ្ញុំសង្ឃឹមថានឹងបន្តកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយអតិថិជន វិនិយោគិន និងដៃគូនានា នាពេលអនាគត ដើម្បីរួមគ្នាបង្កើតតម្លៃប្រកបដោយនិរន្តរភាព ឆ្ពោះទៅរកអនាគតប្រកបដោយវិបុលភាពនិងការរីកចម្រើន។

ខ្ញុំសូមជូនពរ ដល់អ្នកទាំងអស់ ឱ្យបន្តមានវិបុលភាព និងជោគជ័យ។

លោក Le Kim Hoa
ប្រធានក្រុមប្រឹក្សាភិបាលធនាគារ BIDC


សូចនាករប្រតិបត្តិការសំខាន់ៗ



សមិទ្ធផលមួយចំនួនរបស់ ធនាគារ BIDC ក្នុងឆ្នាំ ២០២៥

០១

សុចនាករកំណើនល្អត្រូវបានបង្ហាញ



០២

ជំរុញសកម្មភាពពាណិជ្ជកម្ម
និងផ្សារភ្ជាប់ទីផ្សាររៀតណាម-កម្ពុជា



០៣

ផ្តោតលើការវិនិយោគ
ក្នុងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន
និងសម្រេចបានការអភិវឌ្ឍយ៉ាងខ្លាំង
ក្នុងសកម្មភាពធនាគារឌីជីថល



០២

គាំទ្រ និងចែករំលែកជាមួយ
អតិថិជនយ៉ាងសកម្ម



សមិទ្ធផលមួយចំនួនរបស់ ធនាគារ BIDC ក្នុងឆ្នាំ ២០២៥

...បន្ត

០៥

ជំរុញការអភិវឌ្ឍពង្រីកភាពចម្រុះ
នៃមូលដ្ឋានអតិថិជន និងបង្កើន
ប្រាក់ចំណូល



០៧

អភិវឌ្ឍវប្បធម៌ទំនាក់ទំនង



០៦

លើកកម្ពស់កេរ្តិ៍ឈ្មោះ និងម៉ាកយីហោ
របស់ធនាគារ BIDC/BIDV
នៅប្រទេសកម្ពុជា



០៨

បង្ហាញការទទួលខុសត្រូវការងារ
សង្គមកិច្ចនៅកម្ពុជា





ផ្នែកទី ០២ ទិដ្ឋភាពទូទៅនៃធនាគារ BIDC

- ១៦ យើងបានរណា
- ១៨ ព្រឹត្តិការណ៍សំខាន់ៗរបស់ធនាគារ BIDC
- ២០ បេសកកម្ម – ចក្ខុវិស័យ និងតម្លៃស្នូល
- ២២ បណ្តារអាជីវកម្ម និងទីតាំង
- ២៤ រចនាសម្ព័ន្ធអង្គភាព
- ២៦ រចនាសម្ព័ន្ធម្ចាស់ភាគហ៊ុន
- ២៨ ទម្រង់ក្រុមប្រឹក្សាភិបាល
- ៣២ ទម្រង់ក្រុមប្រឹក្សាគ្រប់គ្រង
- ៣៤ គោលបំណងយុទ្ធសាស្ត្រសម្រាប់រយៈពេល ២០២៦-២០៣០
- ៣៦ ការគ្រប់គ្រងហានិភ័យ

យើងជានរណា



ធនាគារ B IDC

គឺជាស្ថាប័នហិរញ្ញវត្ថុឯកជនមួយនៅកម្ពុជាដែលមានទ្រព្យសម្បត្តិ សរុបជិត ១ ពាន់លានដុល្លារអាមេរិក ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៩។ ជាមួយនឹងការគាំទ្រយ៉ាងរឹងមាំពីធនាគារមេ BIDV ដែលជាធនាគារធំបំផុតនៅប្រទេសវៀតណាម ទាក់ទងនឹងទ្រព្យសកម្ម រយៈពេលជាង ១៥ ឆ្នាំ នៃប្រតិបត្តិការ និងការអភិវឌ្ឍធនាគារ B IDC បានសម្រេចនូវសមិទ្ធផល គួរឱ្យកត់សម្គាល់ ដោយបានពង្រឹងទីតាំងរបស់ខ្លួននៅក្នុងទីផ្សារ និងក្លាយជាធនាគារពាណិជ្ជសំខាន់មួយ នៅក្នុងប្រព័ន្ធធនាគារពាណិជ្ជនៅកម្ពុជា។

ធនាគារ B IDC មានប្រតិបត្តិការចំនួន ១០ សាខា នៅតាមបណ្តាក្រុងធំៗចំនួន ៥ ក្នុងប្រទេសកម្ពុជា និងប្រទេសវៀតណាម រួមមាន៖ ភ្នំពេញ សៀមរាប កណ្តាល ហាណូយ និងទីក្រុងហូជីមិញ។ ជាមួយម៉ាស៊ីន ATM ជាង ៤០ គ្រឿងនៅទូទាំងប្រទេស ព្រមទាំងសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត និងកម្មវិធីធនាគារចល័ត B IDC បម្រើជូនអតិថិជនយ៉ាងសម្រួលបែប រួមមាន៖ ក្រុមហ៊ុនសាជីវកម្ម សហគ្រាសធុនតូច និងមធ្យម សហគ្រាសខ្នាតមធ្យម និងអតិថិជនបុគ្គល។ ធនាគារផ្តល់ជូននូវកញ្ចប់សេវាកម្មហិរញ្ញវត្ថុដ៏ទំនើបពេញលេញជាមួយនឹងដំណោះ

ស្រាយធនាគារឌីជីថលដ៏មានភាពងាយស្រួល និងជឿនលឿនបំផុត។ យើងមានក្រុមបុគ្គលិកជំនាញវិជ្ជាជីវៈដែលបានប្តេជ្ញាចិត្តរក្សា និងពង្រឹងការអនុវត្តអាជីវកម្ម។

ធនាគារ B IDC និង ធនាគារមេ BIDV ទទួលបានគ្រឿងឥស្សរិយយស និងពានរង្វាន់កិត្តិយសដ៏ខ្ពង់ខ្ពស់ជាច្រើន ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបក្ស និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីជាការទទួលស្គាល់នូវវិភាគទានដ៏សំខាន់របស់ធនាគារ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម របស់ប្រទេសកម្ពុជា និងក្នុងការយ៉ាងសកម្ម ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។

ធនាគារពាណិជ្ជវិទិយោគ និងអភិវឌ្ឍន៍វៀតណាម BIDV

បង្កើតឡើងក្នុងឆ្នាំ ១៩៥៧ ជាធនាគារធំបំផុតនៅប្រទេសវៀតណាមជាមួយទំហំទ្រព្យសកម្ម មានបណ្តាញធំទូលាយជិត ២០០ សាខា និងអតិថិជនលើសពី ២៣ លាននាក់។ មានទីស្នាក់ការកណ្តាល នៅទីក្រុងហាណូយ ជាស្ថាប័នហិរញ្ញវត្ថុឈានមុខ ដែលជាមូលដ្ឋានសេវាហិរញ្ញវត្ថុពេញលេញ រួមមានសេវាធនាគារធានារ៉ាប់រង និងមូលបត្រ ដោយផ្តោតខ្លាំងលើការបម្រើឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាព (ESG)។

ធនាគារ BIDV ជាម្ចាស់ភាគហ៊ុនធំរបស់ធនាគារ B IDC ដោយកាន់កាប់ ៩៨.៥% នៃលក្ខន្តិកៈរបស់ធនាគារ B IDC ។ គិតត្រឹមឆ្នាំ ២០២៥ ធនាគារ BIDV មានទ្រព្យសកម្មសរុបលើសពី ១៣២ ប៊ីលានដុល្លារអាមេរិក មូលធនសរុបជាង ៦.៩ ប៊ីលានដុល្លារអាមេរិក និងប្រាក់បញ្ញើពីអង្គការសេដ្ឋកិច្ច និងប្រជាពលរដ្ឋមានចំនួនលើសពី ៨៨.៥ ប៊ីលានដុល្លារអាមេរិក។ លើសពីនេះ ធនាគារមានសមតុល្យឥណទានសរុបជាង ៩៣ ប៊ីលានដុល្លារអាមេរិក និងប្រាក់ចំណេញមុនពន្ធ លើសពី ១.៥ ប៊ីលានដុល្លារអាមេរិក។ ធនាគារ BIDV ទទួលបានពានរង្វាន់អន្តរជាតិល្បីៗជាច្រើន ហើយត្រូវបានស្ថាប័ន Moody's វាយតម្លៃ

ចំណាត់ថ្នាក់ឥណទានក្នុងកម្រិត Ba2 ជាមួយនឹងទស្សនវិស័យស្ថិរភាព។

ធនាគារ BIDV ជាធនាគារពាណិជ្ជវៀតណាមមួយក្នុងចំណោមធនាគារដំបូង ដែលបានប្រតិបត្តិការនៅប្រទេសកម្ពុជា និងទីផ្សារផ្សេងៗ រួមមាន៖ ប្រទេសឡាវ មីយ៉ាន់ម៉ា តៃវ៉ាន់ និងសហព័ន្ធរុស្ស៊ី។ ធនាគារកំពុងអភិវឌ្ឍយ៉ាងសកម្មលើវេទិកាឌីជីថលផ្ទាល់ខ្លួន រួមមាន B.ONE (កន្លែងធ្វើការឌីជីថល) និង B.Cash (ប្រព័ន្ធគ្រប់គ្រងសាច់ប្រាក់ឌីជីថល)។ ធនាគារ BIDV បានបង្កើត “Digital Factory” ដើម្បីបង្កើនល្បឿនអភិវឌ្ឍផលិតផល និងបង្កើនបទពិសោធន៍អតិថិជន ដោយផ្តោតលើបច្ចេកវិទ្យា AI និងវិភាគទិន្នន័យ ហើយកំពុងដាក់ឱ្យប្រើប្រាស់ផលិតផលធនាគារឌីជីថលទំនើប និងផ្តល់សេវាចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនគ្រប់ប្រភេទ។

ធនាគារ BIDV មានបណ្តាញធនាគារភ្នាក់ងារ និងធនាគារដៃគូជាង ២,៣០០ និងធនាគារដៃគូទូទាំងពិភពលោក ដែលសម្របសម្រួលសម្រាប់តម្រូវការទូទាត់ និងផ្ទេរប្រាក់ បានយ៉ាងរហ័សងាយស្រួល និងសុវត្ថិភាព។

ព្រឹត្តិការណ៍សំខាន់ៗរបស់ធនាគារ BDC

- ២០០៧** ត្រូវបានបង្កើតឡើងជាធនាគារវិនិយោគរដ្ឋ (PIB)
- ២០០៩** បានរៀបចំឡើងវិញ និងប្តូរឈ្មោះមក ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា(BDC)
- ២០១១** បានក្លាយជាភ្នាក់ងារទូទាត់សាច់ប្រាក់មួយក្នុងចំណោមភ្នាក់ងារទូទាត់សាច់ប្រាក់ទាំងបីសម្រាប់ផ្សារមូលបត្រកម្ពុជា (CSX)
- ២០១៣** ការអនុវត្តសេវាកម្មកាត VISA និងទទួលបានការងារធនាគារដែលមានការរីកចម្រើនខ្លាំងបំផុត ២០១៣ (IDG)
- ២០១៥** ទទួលបានការងារធនាគារបរទេសដែលដំណើរការល្អបំផុត ២០១៥ (IDG)
- ២០១៦** ក្នុងខែកញ្ញា ឆ្នាំ ២០១៦ ទទួលបានកិច្ចសន្យាធនាគារ BDC ត្រូវបានបង្កើតពី ៧០ លានដុល្លារ ទៅ ១០០ លានដុល្លារ
- ២០១៩** បើកដំណើរការប្រព័ន្ធធនាគារតាមអ៊ិនធឺណិតសម្រាប់អតិថិជនសាធារណៈ អនុវត្តដោយជោគជ័យនូវប្រព័ន្ធទទួលយក Master Cards នៅលើម៉ាស៊ីន ATM និងម៉ាស៊ីនធុតកាត



- ២០១៥** បើកដំណើរការសេវាទូទាត់រហ័សលើ Mobile Banking រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម
- ២០២០** សម្ពោធទីស្នាក់ការកណ្តាលថ្មីក្នុងរាជធានីភ្នំពេញ និងធ្វើឱ្យប្រសើរ នូវប្រព័ន្ធធនាគារស្នូល T24 ទៅប្រព័ន្ធ R18
- ២០២១** បានបង្កើតនាយកដ្ឋានឌីជីថលនៅ BDC HO និងបានបើកដំណើរការប្រព័ន្ធទូទាត់រហ័ស ២៤/៧ ពីប្រទេសកម្ពុជាទៅកាន់ប្រទេសវៀតណាម ជាមួយនឹងធនាគារជាង ៤៣ នៅក្នុងប្រទេសវៀតណាមដែលចូលរួមក្នុងបណ្តាញនៅ NAPAS ប្រតិបត្តិការត្រូវបានដំណើរការដោយស្វ័យប្រវត្តិក្នុងពេលរលោដាក់ស្នែង
- ២០២២** ដាក់ដំណើរការ ប្រព័ន្ធរហ័សលើ eKYC និងសេវាទូទាត់តាម QR Code និងការអភិវឌ្ឍន៍ប្រព័ន្ធទូទាត់រហ័ស ២៤/៧ fast payment ពីប្រទេសកម្ពុជា ទៅកាន់ប្រទេសវៀតណាម
- ២០២៣** បានដាក់ដំណើរការផលិតផលធនាគារឌីជីថលថ្មីចំនួន ៥ នៅលើកម្មវិធីធនាគារចល័ត។ សហការជាមួយ BIDV ដើម្បីបើកដំណើរការ BIDV- VietQR អនុញ្ញាតឱ្យអតិថិជនធ្វើការទូទាត់ដោយ QR code ក្នុងប្រទេសវៀតណាម ដោយប្រើគណនីចរន្តរបស់ពួកគេដែលបានបើក នៅធនាគារ BDC
- ២០២៣** បានសហការជាមួយធនាគារ Hana ដើម្បីបើកដំណើរការសេវាផ្ទេរប្រាក់រហ័ស ២៤/៧ រវាងប្រទេសកូរ៉េ និងប្រទេសកម្ពុជា
- ២០២៥** បានដាក់ឱ្យដំណើរការប្រព័ន្ធកាតដំទំនើបជាមួយនឹង កាតបន្ទះឈឺប EMV contactless សម្រាប់កាត VISA និងប្រព័ន្ធខេមបូខានសែស្វីច (Cambodian Shared Switch-CSS)

បេសកកម្ម – ចក្ខុវិស័យ និងតម្លៃស្នូល

បេសកកម្ម ក្លាយជាធនាគារពាណិជ្ជ ដែលមានប្រសិទ្ធភាពក្នុងប្រតិបត្តិការ ទទួលបានការជឿទុកចិត្តពីអតិថិជន។ ផ្ដោតលើការអភិវឌ្ឍ និងវិបុលភាពរបស់អតិថិជនដៃគូ បុគ្គលិក និងសហគមន៍។ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុក និងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងប្រទេសរៀនណាម។

ចក្ខុវិស័យ នៅឆ្នាំ ២០៣០ យើងមានគោលបំណងក្លាយជាស្ថាប័នហិរញ្ញវត្ថុរបស់រៀនណាម ឈានមុខគេក្នុងទីផ្សារកម្ពុជា ប្រតិបត្តិការតាមស្តង់ដារអន្តរជាតិ ដែលធានាបាននូវសុវត្ថិភាព ប្រសិទ្ធភាព និងចីរភាព។

- តម្លៃស្នូល**
- វិធីសាស្ត្រផ្ដោតលើអតិថិជន៖ ការងារ និងការកិច្ចស្របគ្នាបានចាត់ទុកថាមានតម្លៃលុះត្រាតែវាផ្តល់អត្ថប្រយោជន៍ពិតប្រាកដដល់អតិថិជន។ ធនាគារ BIDC ប្តេជ្ញាផ្តល់ជូននូវផលិតផល និងសេវាកម្មធនាគារដ៏សម្បូរបែប ដែលមានភាពងាយស្រួល រួសរាយរាក់ទាក់ រហ័ស និងមានប្រសិទ្ធភាព។
 - សេចក្តីស្មោះត្រង់ និងភាពច្បាស់លាស់៖ ធនាគារ BIDC ផ្តល់អាទិភាពដល់សេចក្តីស្មោះត្រង់ និងភាពច្បាស់លាស់នៅទូទាំងប្រព័ន្ធរបស់ខ្លួន។ រួមមានការកែលម្អសមត្ថភាពគ្រប់គ្រង ការគ្រប់គ្រងហានិភ័យ ការត្រួតពិនិត្យ និងដំណើរការត្រួតពិនិត្យផ្ទៃក្នុង។
 - ការច្នៃប្រឌិតជាបន្ត៖ យើងខិតខំណែនាំដំណោះស្រាយ ប្រកបដោយភាពច្នៃប្រឌិត និងភាពខុសប្លែក។ យើងស្តាប់ រៀនសូត្រ កែលម្អ និងបន្តអភិវឌ្ឍន៍។
 - ការអភិវឌ្ឍធនធានមនុស្សជាអាទិភាព៖ កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរត្រូវបានធ្វើឡើងដើម្បីអភិវឌ្ឍធនធានមនុស្សប្រកបដោយភាពស្មោះត្រង់ និងវិជ្ជាជីវៈស្របជាមួយនឹងការបង្កើតបរិយាកាសការងារ ប្រកបដោយវិជ្ជាជីវៈគ្រប់គ្រាន់សម្រាប់ឱកាស និងការតំឡើងឋានៈ។
 - លើកស្ទួយវប្បធម៌នៃភាពច្នៃប្រឌិត និងការរួមគ្នានៅធនាគារ BIDC បង្កើតឱកាសអភិវឌ្ឍសម្រាប់គ្រប់គ្នា និងលើកទឹកចិត្ត អ្នកដែលមានសមិទ្ធផលល្អឆ្នើម។
 - វប្បធម៌ចម្រុះ៖ ទទួលយក និងគោរពចំពោះវប្បធម៌ខុសគ្នាជាច្រើន។



បណ្តារអាជីវកម្ម និងទីតាំង

វិស័យអាជីវកម្មសំខាន់ៗ

សកម្មភាពចម្បងរបស់ធនាគារ B IDC ពាក់ព័ន្ធនឹងការធ្វើប្រតិបត្តិការធនាគារពាណិជ្ជកម្មដោយអនុលោមតាមបទប្បញ្ញត្តិនៃ ទីផ្សារនីមួយៗ រួមទាំងធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋរៀនណាមផងដែរ។ សកម្មភាពទាំងនេះរួមមាន៖



- **ឥណទាន៖** ផ្តល់ប្រាក់កម្ចី មានការធានាដល់បុគ្គល និងស្ថាប័នធានានូវសុវត្ថិភាពសម្រាប់អតិថិជន។
- **ការចលនាទុន៖** ទទួលយកប្រាក់សន្សំ និងប្រាក់បញ្ញើពីអតិថិជន។
- **សេវាបង់ប្រាក់៖** សម្រួលការទូទាត់រវាងបុគ្គល ជាមួយស្ថាប័នផ្សេងៗ ទាំងក្នុង និងក្រៅប្រទេសដោយប្រើតាមគណនីកាត ធនាគារ និងវិធីទូទាត់ផ្សេងៗ។
- **ប្រតិបត្តិការ៖** ធ្វើប្រតិបត្តិការប្តូរប្រាក់បរទេស ការផ្តល់សេវាហិរញ្ញប្បទានពាណិជ្ជកម្មអន្តរជាតិ និងការផ្តល់សេវាធនាគារ ផ្សេងទៀត ដែលមានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋរៀនណាម។

ទីតាំងអាជីវកម្ម

ធនាគារ B IDC មានសាខាប្រតិបត្តិការជាច្រើននៅទូទាំងប្រទេសនិងរាជធានីដោយផ្តល់សេវាកម្មចម្រុះសម្រាប់អតិថិជន ជាបុគ្គល ស្ថាប័ន និងអាជីវកម្ម៖

សាខាក្នុងស្រុក៖ ធនាគារ B IDC មានទីស្នាក់ការកណ្តាលមួយ និងសាខាចំនួនប្រាំនៅភ្នំពេញ ព្រមទាំងមួយសាខានៅតាកែវ និង មួយសាខា នៅខេត្តសៀមរាប។




សាខានៅក្រៅប្រទេស៖ មានមួយសាខានៅហាណូយ និងមួយសាខានៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។



បន្ថែមពីនេះ ធនាគារ B IDC បានបង្កើត និងរក្សាទំនាក់ទំនងជាមួយស្ថាប័នហិរញ្ញវត្ថុប្រមាណ ៥០ ទាំងនៅប្រទេសកម្ពុជា និងជុំវិញពិភពលោក។

រចនាសម្ព័ន្ធអង្គភាព



រចនាសម្ព័ន្ធម្ចាស់ភាគហ៊ុន

ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី (BIDC) មានម្ចាស់ភាគហ៊ុនចំនួន ០២ ដែលផ្តល់ការរួមចំណែកទុនដូចខាងក្រោម៖

ម្ចាស់ភាគហ៊ុនទីមួយ (០១)៖

- ឈ្មោះ៖ **ធនាគារពាណិជ្ជវិនិយោគ និងអភិវឌ្ឍន៍រៀតណាម (BIDV)**
- វិញ្ញាបនបត្រចុះបញ្ជីអាជីវកម្មលេខ ០១០០១៥០៦១៩ ការចុះបញ្ជីផ្លាស់ប្តូរលើកទី ២៧ ចេញដោយនាយកដ្ឋានផែនការ និងវិនិយោគទីក្រុងហាណូយ នៅថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២២។
- អាសយដ្ឋានទីស្នាក់ការកណ្តាលរបស់ BIDV៖ អគារ BIDV លេខ ១៩៤ ផ្លូវត្រានក្វាងខាយ ខណ្ឌហូនកៀម ទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។
- គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ ធនាគារពាណិជ្ជវិនិយោគ និងអភិវឌ្ឍន៍រៀតណាម រួមចំណែក ៩៨.៥% នៃទុនចុះបញ្ជី ស្មើនឹង ៩៨,៥០០,០០០ ដុល្លារអាមេរិក (ស្មើនឹង ៣៩៤,០០០,០០០,០០០ រៀល) ឬ ៩៨,៥០០,០០០ ភាគហ៊ុន។

ម្ចាស់ភាគហ៊ុនទីពីរ (០២)៖

ជាម្ចាស់ភាគហ៊ុនបុគ្គល ដែលរួមចំណែក ១.៥% នៃទុនចុះបញ្ជី ស្មើនឹង ១,៥០០,០០០ ដុល្លារអាមេរិក (ស្មើនឹង ៦,០០០,០០០,០០០ រៀល) ឬ ១,៥០០,០០០ ភាគហ៊ុន។



ទម្រង់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល (BOD) គឺជាអាជ្ញាធរគ្រប់គ្រង ដែលមានសិទ្ធិពេញលេញក្នុងការធ្វើសកម្មភាពក្នុងនាម BIDC ដើម្បីធ្វើការសម្រេចចិត្ត អនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់ធនាគារ BIDC ដែលនៅក្រៅយុត្តាធិការរបស់មហាសន្និបាតម្ចាស់ភាគហ៊ុន។ ក្រុមប្រឹក្សាភិបាលក៏មានទំនួលខុសត្រូវក្នុងការកំណត់ និងអភិវឌ្ឍផែនការ និងគោលនយោបាយដូចជា គោលនយោបាយគ្រប់គ្រងអាជីវកម្ម យុទ្ធសាស្ត្រអាជីវកម្ម និងផែនការអភិវឌ្ឍន៍របស់ធនាគារ BIDC។

គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ ក្រុមប្រឹក្សាភិបាល (BOD) មានដូចខាងក្រោម៖

ឈ្មោះ	តួនាទី	កាលបរិច្ឆេទនៃការតែងតាំង
លោក Le Kim Hoa	ប្រធាន	ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១៦
លោក Hoang Van Vinh	សមាជិក	ថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០១០
លោក Pham Van Duong	សមាជិក	ថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០០៩
លោក Nguyen Quoc Hung	សមាជិក	ថ្ងៃទី ១៨ ខែកញ្ញាឆ្នាំ ២០១៥
លោក Lam Van Hai	សមាជិក	ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២២
លោក Nguyen Van Loc	សមាជិកឯករាជ្យ	ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២២
អ្នកស្រី Mai Thi Ngoc Ha	សមាជិកឯករាជ្យ	ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២២



លោក Hoang Van Vinh - សមាជិកនៃ ក្រុមប្រឹក្សាភិបាល

- ឆ្នាំកំណើត៖ 1964
- កម្រិតសិក្សា៖ បរិញ្ញាបត្រសេដ្ឋកិច្ច
- បទពិសោធន៍៖ លោក Hoang Van Vinh បានក្លាយជាសមាជិកក្រុមប្រឹក្សាភិបាល នៃធនាគារ BIDC ក្នុងឆ្នាំ 2010។



លោក Pham Van Duong - សមាជិកនៃ ក្រុមប្រឹក្សាភិបាល

- ឆ្នាំកំណើត៖ 1972
- កម្រិតសិក្សា៖ បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម
- បទពិសោធន៍៖ លោក Pham Van Duong បានក្លាយជាសមាជិកក្រុមប្រឹក្សាភិបាល នៃ BIDC ក្នុងឆ្នាំ 2009។



លោក Le Kim Hoa - ប្រធាន ក្រុមប្រឹក្សាភិបាល

- ឆ្នាំកំណើត៖ 1965
- កម្រិតសិក្សា៖ អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម
- បទពិសោធន៍៖ លោក Le Kim Hoa មានបទពិសោធន៍ការងារជាង 38 ឆ្នាំ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ លោកបានធ្វើការនៅធនាគារ BIDV ជានាយកសាខា ប្រធាននាយកដ្ឋានគណនេយ្យ និងជាអនុប្រធានប្រតិបត្តិជាន់ខ្ពស់ នៃធនាគារ BIDV ហើយលោកបានក្លាយជាប្រធានក្រុមប្រឹក្សាភិបាលធនាគារ BIDC ចាប់ពីថ្ងៃទី 23 ខែកុម្ភៈ ឆ្នាំ 2016។
- បច្ចុប្បន្នលោកក៏ជាសមាជិក នៃធនាគារ BIDV ផងដែរ។



លោក Nguyen Quoc Hung - សមាជិកនៃ ក្រុមប្រឹក្សាភិបាល

- ឆ្នាំកំណើត៖ 1977
- កម្រិតសិក្សា៖ អនុបណ្ឌិតធនាគារ និងហិរញ្ញវត្ថុ
- បទពិសោធន៍៖ លោក Nguyen Quoc Hung មានបទពិសោធន៍ជាង 27 ឆ្នាំក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ លោកបានក្លាយជាសមាជិកក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិធនាគារ BIDC ក្នុងឆ្នាំ 2015 ដល់ឆ្នាំ 2020។
- បច្ចុប្បន្នលោកជាប្រធាននាយកដ្ឋានហិរញ្ញប្បទានគម្រោងនៃធនាគារ BIDV។

ទម្រង់ក្រុមប្រឹក្សាភិបាល

...បន្ត



លោក LAM VAN HAI - សមាជិកនៃ ក្រុមប្រឹក្សាភិបាល

- ឆ្នាំកំណើត៖ 1983
- កម្រិតសិក្សា៖ អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម
- បទពិសោធន៍៖ លោក Lam Van Hai មានបទពិសោធន៍ជាង 20 ឆ្នាំ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ លោកបានក្លាយជាសមាជិក ក្រុមប្រឹក្សាភិបាល នៃធនាគារ BIDC ក្នុងឆ្នាំ 2022 ។
- បច្ចុប្បន្នលោកជានាយកប្រតិបត្តិនៃធនាគារ BIDC។



លោក NGUYEN VAN LOC - សមាជិកឯករាជ្យនៃ ក្រុមប្រឹក្សាភិបាល

- ឆ្នាំកំណើត៖ 1959
- កម្រិតសិក្សា៖ អនុបណ្ឌិតសេដ្ឋកិច្ច
- បទពិសោធន៍៖ លោក Nguyen Van Loc មានបទពិសោធន៍ជាង 36 ឆ្នាំក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ លោកបានតែងតាំងជា សមាជិកឯករាជ្យ ក្រុមប្រឹក្សាភិបាល នៃធនាគារ BIDC ក្នុងឆ្នាំ 2022។



លោកស្រី MAI THI NGOC HA - សមាជិកឯករាជ្យនៃ ក្រុមប្រឹក្សាភិបាល

- ឆ្នាំកំណើត៖ 1963
- កម្រិតសិក្សា៖ បរិញ្ញាបត្រធនាគារ និងហិរញ្ញវត្ថុ
- បទពិសោធន៍៖ លោកស្រី Mai Thi Ngoc Ha មានបទពិសោធន៍ ជាង 32 ឆ្នាំក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ លោកស្រីបានតែង តាំងជាសមាជិកឯករាជ្យ ក្រុមប្រឹក្សាភិបាល នៃធនាគារ BIDC ក្នុង ឆ្នាំ 2022។



ទម្រង់ក្រុមប្រឹក្សាគ្រប់គ្រង

គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការគ្រប់គ្រងការងារប្រចាំថ្ងៃរបស់ធនាគារ B IDC ស្របតាមលក្ខន្តិកៈរបស់ធនាគារ B IDC។ ក្រុមប្រឹក្សាគ្រប់គ្រង ស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ក្រុមប្រឹក្សាភិបាល។ គណៈគ្រប់គ្រងមានគណៈកម្មការជាច្រើន រួមមាន៖ គណៈកម្មការជ្រើសរើសបុគ្គលិក គណៈកម្មការ ALCO គណៈកម្មការគណនេយ្យ គណៈកម្មការប្រាក់បៀវត្សរ៍ជាដើម។

គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ គណៈគ្រប់គ្រងរបស់ធនាគារ B IDC មានសមាជិកដូចខាងក្រោម៖

ឈ្មោះ	តួនាទី	កាលបរិច្ឆេទនៃការតែងតាំង
Mr. Lam Van Hai	អគ្គនាយកប្រតិបត្តិ	ថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២០
Mr. Tran Lam Giang	អគ្គនាយករងប្រតិបត្តិ	ថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៥
Mr. Nguyen Xuan Dung	អគ្គនាយករងប្រតិបត្តិ	ថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២០
Mr. Chhuon Leng	អគ្គនាយករងប្រតិបត្តិ	ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០១៨
Mr. Ngo Ba Linh	អគ្គនាយករងប្រតិបត្តិ	ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៣
Mr. Mao Sokhen	អគ្គនាយករងប្រតិបត្តិ	ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៣



លោក LAM VAN HAI - អគ្គនាយកប្រតិបត្តិ

- ឆ្នាំកំណើត៖ 1983
- កម្រិតសិក្សា៖ អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម
- បទពិសោធន៍៖ លោក Lam Van Hai មានបទពិសោធន៍ជាង 20 ឆ្នាំ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ។
- លោកបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារ B IDC ក្នុងខែ ធ្នូ ឆ្នាំ 2022។



លោក Tran Lam Giang - អគ្គនាយករងប្រតិបត្តិ

- ឆ្នាំកំណើត៖ 1976
- កម្រិតសិក្សា៖ បរិញ្ញាបត្រធនាគារ និងហិរញ្ញវត្ថុ
- បទពិសោធន៍៖ លោក Tran Lam Giang មានបទពិសោធន៍ជាង 26 ឆ្នាំក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ លោកបានតែងតាំង ក្លាយជាអគ្គនាយករង នៃធនាគារ B IDC ចាប់តាំងពី ខែ តុលា ឆ្នាំ 2015។



លោក Nguyen Xuan Dung - អគ្គនាយករងប្រតិបត្តិ

- ឆ្នាំកំណើត៖ 1980
- កម្រិតសិក្សា៖ អនុបណ្ឌិតធនាគារ និងហិរញ្ញវត្ថុ
- បទពិសោធន៍៖ លោក Nguyen Xuan Dung មានបទពិសោធន៍ជាង 23 ឆ្នាំ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ លោកបានតែងតាំង ជាអគ្គនាយករងនៃធនាគារ B IDC ក្នុងខែ សីហា ឆ្នាំ 2020។



លោក ល្យួន ឡេង - អគ្គនាយករងប្រតិបត្តិ

- ឆ្នាំកំណើត៖ 1980
- កម្រិតសិក្សា៖ បរិញ្ញាបត្រសេដ្ឋកិច្ច
- បទពិសោធន៍៖ លោក ល្យួន ឡេង មានបទពិសោធន៍ជាង 19 ឆ្នាំ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ លោកបានតែងតាំងជាអគ្គនាយក រងនៃធនាគារ B IDC នៅក្នុងខែ វិច្ឆិកា ឆ្នាំ 2018។



លោក Ngo Ba Linh - អគ្គនាយករងប្រតិបត្តិ

- ឆ្នាំកំណើត៖ 1975
- កម្រិតសិក្សា៖ អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម
- បទពិសោធន៍៖ លោក Ngo Ba Linh មានបទពិសោធន៍ជាង 20 ឆ្នាំ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ លោកបានតែងតាំងជាអគ្គនាយក រងនៃធនាគារ B IDC ក្នុងខែ មករា ឆ្នាំ 2023។




លោក ម៉ៅ សុខេន - អគ្គនាយករងប្រតិបត្តិ

- ឆ្នាំកំណើត៖ 1988
- កម្រិតសិក្សា៖ អនុបណ្ឌិតច្បាប់
- បទពិសោធន៍៖ លោក ម៉ៅ សុខេន មានបទពិសោធន៍ជាង 13 ឆ្នាំ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ លោកបានតែងតាំងជាអគ្គនាយក រងនៃធនាគារ B IDC ក្នុងខែ មករា ឆ្នាំ 2023។

គោលបំណងយុទ្ធសាស្ត្រ សម្រាប់រយៈពេល ២០២៦-២០៣០

គោលដៅយុទ្ធសាស្ត្ររបស់ធនាគារ BIDC ដល់ឆ្នាំ ២០៣០ គឺ គ្រប់គ្រងបំណុលអាក្រក់ឲ្យមានប្រសិទ្ធភាព និងអនុវត្តធនាគារបច្ចេកវិទ្យា ទំនើប។ ដើម្បីសម្រេចបានគោលដៅយុទ្ធសាស្ត្រនេះ ធនាគារ BIDC បាន កំណត់ប្រាំគោលដៅជាអាទិភាព៖



(i) ទំនាក់ទំនង

ផ្លាស់ប្តូរអតិថិជនចំបង ប្រភេទអតិថិជនជាស្ថាប័ន និងក្រុមហ៊ុន ទៅអតិថិជនទូទៅ។

(ii) ផលិតផល

ផ្តល់អាទិភាពក្នុងការអភិវឌ្ឍផ្នែកផលិតផលសេវាកម្មដែលជាកត្តាជំរុញបង្កើនប្រាក់ចំណូលយ៉ាងខ្លាំង ដូចជា៖ ហិរញ្ញវត្ថុ ពាណិជ្ជកម្ម (Trade Finance) ការផ្ទេរប្រាក់អន្តរជាតិធនាគារលក់រាយ និងផលិតផលសេវាហិរញ្ញវត្ថុផ្សេងៗដែលបំពេញ តម្រូវការអតិថិជន។

(iii) ការធ្វើចលនាទុន

អនុវត្តវិធានការយ៉ាងសកម្ម ដើម្បីពង្រឹងសមត្ថភាពហិរញ្ញវត្ថុ និងប្រភពទុនរបស់ធនាគារ BIDC កែលម្អអនុបាតហិរញ្ញវត្ថុ នានា និងធានាកម្រិតសុវត្ថិភាពក្នុងប្រតិបត្តិការរបស់ក្នុងប្រព័ន្ធ (ជាពិសេស អនុបាតភាពគ្រប់គ្រាន់នៃដើមទុន CAR – Capital Adequacy Ratio)។

(iv) ប្រសិទ្ធភាព និងសុវត្ថិភាព

រក្សាការគ្រប់គ្រងយ៉ាងតឹងរឹង លើគុណភាពធនាគារ ទន្ទឹមនឹងការបន្តរៀបចំរចនាសម្ព័ន្ធផលប័ត្រគណនេយ្យឡើងវិញយ៉ាង ហ្មត់ចត់។ ផ្តល់អាទិភាពដល់ធនធានមនុស្ស និងហិរញ្ញវត្ថុ ដើម្បីដោះស្រាយបំណុលអាក្រក់ និងបំណុលដែលមានហានិ ភ័យអាចកើតឡើង។ មានគោលបំណង កាត់បន្ថយអត្រាបំណុលអាក្រក់ និងបំណុលមានហានិភ័យអាចកើតឡើង ឱ្យនៅ ក្រោម ១.៥% នៅឆ្នាំ ២០៣០។ កែលម្អសមត្ថភាពគ្រប់គ្រងហានិភ័យ និងធ្វើអោយប្រសើរឡើងអនុបាតភាពគ្រប់គ្រាន់ នៃដើមទុនឱ្យលើសស្តង់ដារដែលបានកំណត់ដោយ ធនាគារជាតិនៃកម្ពុជា (NBC)។ ពង្រឹងប្រតិបត្តិការ ដើម្បីបង្កើន ប្រសិទ្ធភាពអាជីវកម្ម និងធានាកំណើនប្រាក់ចំណេញដែលមានស្ថិរភាព និងចីរភាព។

(v) ឌីជីថល-បៃតង (Digital-Green)

បង្កើតក្រុមបុគ្គលិកដែលមានជំនាញបច្ចេកវិទ្យា និងអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានទំនើប ជួយសំរួលអតិថិជនតាមគំរូ អាជីវកម្មបច្ចុប្បន្នធ្វើអោយទំនើបជាងមុន។ អភិវឌ្ឍជាបន្តបន្ទាប់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាទំនើប និងវេទិកាប្រតិបត្តិ ការតាមអនឡាញ ដើម្បីផ្តល់ផលិតផលហិរញ្ញវត្ថុដែលប្តូរតាមតម្រូវការអតិថិជនដោយផ្អែកលើការវិភាគទិន្នន័យធំ (Big Data) និងបញ្ញាសិប្បនិម្មិត (AI)។ បន្ថែមពីនេះ ផ្តោតលើការបង្កើតផលិតផលហិរញ្ញវត្ថុបៃតង និងដំណោះស្រាយធនា គារប្រកបដោយចីរភាព ដើម្បីគាំទ្រអតិថិជនក្នុងការផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចបៃតង ស្របតាមគោលដៅអភិវឌ្ឍប្រកប ដោយចីរភាព និងនិរន្តរភាពអន្តរជាតិ។

ការគ្រប់គ្រងហានិភ័យ

ដើម្បីធានាសុវត្ថិភាពប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមនិន្នាការពិភពលោក ធនាគារ BIDC បានបន្តពង្រឹងសមត្ថភាពគ្រប់គ្រងហានិភ័យជាបន្តបន្ទាប់។ ធនាគារបានអនុវត្តយ៉ាងតឹងរឹងតាមបទប្បញ្ញត្តិនៃវិស័យធនាគារ និងគោរពតាមស្តង់ដារអន្តរជាតិ ដើម្បីបង្កើតមូលដ្ឋានរឹងមាំរយៈពេលវែង។ ក្នុងឆ្នាំ ២០២៥ ធនាគារ BIDC បានបន្តគ្រប់គ្រងហានិភ័យយ៉ាងមានប្រសិទ្ធភាពនៅគ្រប់ផ្នែកប្រតិបត្តិការដោយស្រាវជ្រាវនិងអនុវត្តយ៉ាងសកម្មបំផុតសម្រាប់ប្រភេទហានិភ័យដូចខាងក្រោម៖

ហានិភ័យឥណទាន៖

សំដៅដល់ការខាតបង់ផ្នែកហិរញ្ញវត្ថុ ដែលអាចកើតមានប្រសិនបើអ្នកជំពាក់ប្រាក់ មិនអាចបំពេញកាតព្វកិច្ចតាមកិច្ចសន្យាសម្រាប់ការសងបំណុលស្របតាមលក្ខខណ្ឌដែលបានព្រមព្រៀង។ ហានិភ័យនេះកើតឡើងពីហេតុផលផ្សេងៗដូចជាប្រាក់ចំណូលមិនមានស្ថិរភាពរបស់អតិថិជន ការជាប់បំណុលដោយចេតនារបស់អតិថិជន ឬដោយសារតាមទីបីរំលោភលើកាតព្វកិច្ចចំពោះធនាគារ។ នៅក្នុងសេដ្ឋកិច្ចដែលកំពុងអភិវឌ្ឍដូចជាប្រទេសកម្ពុជា ប្រាក់ចំណូលបុគ្គលមានកម្រិតទាបហើយវិស័យឯកជនមានចំណែកច្រើននៃសេដ្ឋកិច្ចរួមទាំងសហគ្រាសធំៗមួយចំនួន ដូច្នេះហានិភ័យឥណទានខ្ពស់អាចកើតមាន។ ដោយយល់ច្បាស់ពីសារៈសំខាន់នៃការគ្រប់គ្រងហានិភ័យឥណទាន ក្នុងប្រតិបត្តិការអាជីវកម្មដើម្បីសម្រេចគោលដៅនៃសុវត្ថិភាពប្រសិទ្ធភាព និងនិរន្តរភាពធនាគារ BIDC តែងតែប្រកាន់យកវិធីសាស្ត្រសកម្មដោយអនុវត្តវិធានការល្អបំផុត សម្រាប់ការគ្រប់គ្រងហានិភ័យឥណទាន។ គិតត្រឹមពេលនេះ ការគ្រប់គ្រងហានិភ័យរបស់ធនាគារ BIDC បានជោគជ័យក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍ឯករាជ្យភាព និងការប្រមូលការអនុម័តនៅស្នាក់ការកណ្តាល។ នៅទូទាំងប្រព័ន្ធធនាគារ BIDC ចាប់ពីទីស្នាក់ការកណ្តាល រហូតដល់សាខា រចនាសម្ព័ន្ធអង្គភាព ត្រូវបានរៀបចំឡើងប្រកបដោយភាពសមស្របដោយកំណត់ច្បាស់នូវមុខងារភារកិច្ច និងសិទ្ធិរបស់នាយកដ្ឋាននិងបុគ្គលពាក់ព័ន្ធស្របតាមគោលបំណងគ្រប់គ្រងទាក់ទងនឹងហានិភ័យឥណទាន។ ប្រព័ន្ធឯកសារបទប្បញ្ញត្តិ និងគោលនយោបាយសម្រាប់ការផ្តល់ឥណទាន និងការគ្រប់គ្រងហានិភ័យឥណទានត្រូវបានប្រកាសឱ្យប្រើជាស្ថាពរព្រមទាំងត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពជាប្រចាំ។ ធនាគារ BIDC ក៏គ្រប់គ្រងទ្រព្យសកម្មហានិភ័យ រួមទាំងទ្រព្យសកម្មហានិភ័យឥណទានដែលបំពេញតាមតម្រូវការអប្បបរមា នៃភាពគ្រប់គ្រាន់នៃដើមទុនដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា។

ហានិភ័យសាច់ប្រាក់៖

សាច់ប្រាក់ងាយស្រួល (Liquidity) សំដៅលើសមត្ថភាពរបស់ធនាគារ ក្នុងការស្វែងរកធនធានសម្រាប់កំណើនទ្រព្យសកម្ម និងបំពេញកាតព្វកិច្ចរបស់ខ្លួននៅពេលដល់កំណត់ដោយមិនបណ្តាលឱ្យមានការខាតបង់ដែលមិនអាចទទួលយកបាន។ មុខងារសំខាន់របស់ធនាគារ គឺការបម្លែងប្រាក់បញ្ញើរយៈពេលខ្លីទៅជាឥណទានរយៈពេលវែងដែលធ្វើឱ្យធនាគារប្រឈមមុខនឹងហានិភ័យសាច់ប្រាក់។ ការគ្រប់គ្រងហានិភ័យសាច់ប្រាក់ ប្រកបដោយប្រសិទ្ធភាព រួមមានការតាមដាននិងការគ្រប់គ្រងការព្យាករណ៍លំហូរសាច់ប្រាក់។ ដើម្បីបង្ការបញ្ហាដែលអាចកើតមាន ធនាគារ BIDC រក្សាអត្រាសាច់ប្រាក់ ដែលបានកំណត់ដោយ ធនាគារជាតិនៃកម្ពុជាឱ្យស្មើ ឬលើសពីតម្រូវការ ដោយផ្តោតលើទ្រព្យសកម្ម ដែលងាយបំលែងសាច់ប្រាក់ខ្ពស់ ដូចជា៖ សាច់ប្រាក់ និង ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា។ ធនាគាររៀបចំកិច្ចប្រជុំជាប្រចាំរបស់ គណៈកម្មការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល (Asset and Liability Management Committee – ALCO) ដើម្បីវាយតម្លៃស្ថានភាពទីផ្សារ និងធានាថាមានសាច់ប្រាក់គ្រប់គ្រាន់។ ធនាគារ BIDC តាមដានយ៉ាងដិតដល់លើការវិវត្តន៍ទីផ្សារ យល់ដឹងពីតម្រូវការទូទាត់របស់អតិថិជន និងព្យាករណ៍ស្ថានភាពអវិជ្ជមាន ដែលអាចកើតឡើង ដើម្បីរក្សាសមតុល្យមូលធននិងសេណារីយ៉ូប្រតិបត្តិការឱ្យសមស្រប។

ហានិភ័យអត្រាការប្រាក់៖

ហានិភ័យនេះកើតឡើងពីការប្រែប្រួល នៃអត្រាការប្រាក់ទីផ្សារនឹងប៉ះពាល់អវិជ្ជមានដល់ប្រាក់ ចំណូលការប្រាក់សុទ្ធរបស់ធនាគារ។ ក្នុងនាមជាធនាគារមួយ ក្នុងចំណោមធនាគារមួយចំនួនតូច ដែលអនុវត្តប្រព័ន្ធគ្រប់គ្រងហានិភ័យទំនើបនៅកម្ពុជា យើងបានបង្កើតគោលនយោបាយផ្ទៃក្នុងសម្រាប់ប្រព័ន្ធគ្រប់គ្រងហានិភ័យអត្រាការប្រាក់ ដែលអនុលោមតាមបទប្បញ្ញត្តិបច្ចុប្បន្ន។

ហានិភ័យអត្រាប្តូរប្រាក់បរទេស៖

ហានិភ័យអត្រាប្តូរប្រាក់បរទេស កើតឡើងពីការប្រែប្រួលមិនអំណោយផល នៃអត្រាប្តូរប្រាក់បរទេសដែលធ្វើឱ្យចម្រើនអត្រារូបិយបណ្ណបរទេសរបស់ធនាគារ។ ដើម្បីគ្រប់គ្រងហានិភ័យអត្រាប្តូរប្រាក់បរទេស ធនាគារ BIDC បានចេញផ្សាយគោលនយោបាយជាបន្តបន្ទាប់ ទាក់ទងនឹងហានិភ័យអត្រាប្តូរប្រាក់បរទេស រួមទាំងការគ្រប់គ្រងហានិភ័យអត្រាប្តូរប្រាក់បរទេស រួមទាំងការកំណត់ហានិភ័យអត្រាប្តូរប្រាក់បរទេស។ យើង ក៏ប្រើប្រាស់វិធីសាស្ត្រចម្រុះដើម្បីរារាំង និងគ្រប់គ្រងហានិភ័យអត្រាប្តូរប្រាក់បរទេស រួមមានការបញ្ឈប់ការខាតបង់និងតម្លៃនៃហានិភ័យ ។

ហានិភ័យផ្នែកច្បាប់និងការអនុវត្តតាមច្បាប់៖

នាយកដ្ឋានសរទក្ស និងប្រតិបត្តិកម្ម ទទួលខុសត្រូវលើការត្រួតពិនិត្យទិដ្ឋភាពផ្នែកច្បាប់ នៃប្រតិបត្តិការរបស់ធនាគារ BIDC ដោយសម្របសម្រួល ផ្តល់ដំបូន្មានគាំទ្រ និងតាមដានអង្គការអាជីវកម្មនានា ដើម្បីធានាថាការអនុវត្តតាមច្បាប់បទប្បញ្ញត្តិ និងគោលការណ៍ណែនាំដែលអាចអនុវត្តបាន។ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ យើងបានខិតខំបំផុត ដើម្បីប្រកាន់ខ្ជាប់នូវស្តង់ដារគោលនយោបាយនីតិវិធីនិងការអនុវត្តសមស្រប។ នាយកដ្ឋានសរទក្ស និងប្រតិបត្តិកម្មលើកទឹកចិត្តឱ្យមានការចូលរួមពីនាយកដ្ឋានពាក់ព័ន្ធនិងអង្គការគ្រប់គ្រងគម្រោង ដើម្បីអនុវត្តតាមបទប្បញ្ញត្តិពាក់ព័ន្ធទាំងអស់ដូចជា៖ ច្បាប់ប្រឆាំងការលាង លុយកខ្វក់ និងការផ្តល់ហិរញ្ញប្បទានដល់គោរកម្ម (AML/CFT) និងច្បាប់ស្តីពីការអនុវត្តពន្ធលើគណនីបរទេស របស់សហរដ្ឋអាមេរិក (FATCA)។

ហានិភ័យប្រតិបត្តិការ៖

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យដែលអាចកើតឡើងនៅក្នុងសកម្មភាពភាគច្រើនរបស់ធនាគារ។ ហានិភ័យប្រតិបត្តិការ អាចកើតឡើងពីកត្តាមនុស្ស (ការធ្វេសប្រហែសការភ្លេចបង្ខំ) ចន្លោះប្រហោងក្នុងដំណើរការប្រតិបត្តិការភាពទន់ខ្សោយ នៃប្រព័ន្ធព័ត៌មាន ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ឬពីការប្រែប្រួលនៃកត្តាខាងក្រៅដូចជា៖ (គោលនយោបាយរដ្ឋាភិបាលគ្រោះ មហន្តរាយធម្មជាតិ ឬការបំផ្លិចបំផ្លាញ)។ ដើម្បីបង្ការ និងកម្រិតហានិភ័យប្រតិបត្តិការ ធនាគារ BIDC បានអនុវត្តឧបករណ៍គ្រប់គ្រងហានិភ័យកម្រិតខ្ពស់ស្របតាមស្តង់ដារអន្តរជាតិ និងបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា (NBC) ដើម្បីធានាបាននូវសុវត្ថិភាព និងប្រសិទ្ធភាពក្នុងប្រតិបត្តិការអាជីវកម្មទាំងមូល។

ហានិភ័យផ្សេងទៀត៖

លើសពីនេះប្រតិបត្តិការរបស់ធនាគារ BIDC ក៏អាចរងផលប៉ះពាល់ពីហានិភ័យផ្សេងទៀត ដូចជា៖ ឧបទ្វរហេតុអគ្គិភ័យគ្រោះមហន្តរាយធម្មជាតិ កូដកម្មសង្គ្រាម ឬគ្រោះថ្នាក់។ ព្រឹត្តិការណ៍ធំៗ ទាំងនេះហួសពីសមត្ថភាពគ្រប់គ្រងការបង្ការ និងការរំពឹងទុករបស់យើង។ ហានិភ័យទាំងនេះប្រសិនបើកើតឡើងអាចប៉ះពាល់យ៉ាងខ្លាំង ដល់ការអនុវត្តអាជីវកម្មណាមួយ រួមទាំងធនាគារ BIDC ផងដែរ។





ផ្នែកទី ០៣ សកម្មភាពអាជីវកម្ម

- ៤០ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារ
សម្រាប់ឆ្នាំ ២០២៥
- ៤១ លទ្ធផលប្រតិបត្តិការអាជីវកម្មសម្រាប់ឆ្នាំ ២០២៥
- ៤៤ ទិសដៅប្រតិបត្តិការអាជីវកម្មសម្រាប់ឆ្នាំ ២០២៦
- ៤៦ ការរៀបចំអង្គភាព និងធនធានមនុស្ស

ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារ សម្រាប់ឆ្នាំ ២០២៥

នៅក្នុងឆ្នាំ ២០២៥ សេដ្ឋកិច្ចពិភពលោកបានប្រឈមមុខនឹងព្រឹត្តិការណ៍សេដ្ឋកិច្ច នយោបាយ និងសង្គមសំខាន់ៗជាច្រើន ព្រមទាំងភាពតានតឹងកាន់តែខ្លាំងឡើង រវាងមហាអំណាចធំៗដុំផុតទាំងពីរនៃពិភពលោក គឺ សហរដ្ឋអាមេរិក និងប្រទេសចិន។ សង្គ្រាមពាណិជ្ជកម្មដែលបន្តអស់រយៈពេលយូរ ជម្លោះប្រដាប់អាវុធនៅប្រទេសរុស្ស៊ី និងអ៊ុយក្រែន ភាពអស្ថិរភាពនៅតំបន់មជ្ឈិមបូព៌ា ការកើតមានជម្លោះដែលអាចកើតឡើងនៅតំបន់អាមេរិកខាងត្បូង និងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ព្រមទាំងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយធម្មជាតិ បានរួមចំណែកធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកថយចុះ។ យោងតាមរបាយការណ៍របស់អង្គការជំរុញដូចជា៖ ធនាគារពិភពលោក(World Bank) និងមូលនិធិវិបល្លាសអន្តរជាតិ (IMF) កំណើនផលិតផលក្នុងស្រុកសរុប (GDP) ពិភពលោក បានសម្រេចប្រហែល ២.៥% ដល់ ២.៧% ក្នុងឆ្នាំ ២០២៥ ដែលថយចុះពី ២.៩% ក្នុងឆ្នាំ ២០២៤។ ភាពមិនប្រាកដប្រជា និងភាពអស្ថិរភាពក្នុងសេដ្ឋកិច្ចពិភពលោកមាននិន្នាការបន្តទៅដល់ឆ្នាំ ២០២៦ ។ ស្របពេលសេដ្ឋកិច្ចកំពុងអតិរេក ប្រទេសកម្ពុជាត្រូវបានប្រទេសប្រយ័ត្ន ចំពោះបញ្ហាប្រឈមថ្មីៗ ដែលកើតឡើងក្នុងអំឡុងពេល នៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័សរបស់ពិភពលោក។ វាសនានៃសេដ្ឋកិច្ចទាំងអស់ មានការភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងការប្រកួតប្រជែងយុទ្ធសាស្ត្ររវាងមហាអំណាច និងការប្រណាំងជាសកលក្នុងវិស័យបញ្ញាសិប្បនិម្មិត (Artificial Intelligence - AI)។

ទោះបីជាប្រឈមមុខនឹងផលប៉ះពាល់ខាងក្រៅជាច្រើនក៏ដោយ សេដ្ឋកិច្ចកម្ពុជានៅតែរក្សាបាននូវទិសដៅនៃការស្តារឡើងវិញ ប៉ុន្តែល្បឿនកំណើនមានការថយចុះ បើប្រៀបធៀបនឹងការព្យាករណ៍មុនៗ ដោយអត្រាកំណើនត្រូវបានប៉ាន់ស្មានប្រហែល ៤.៦%។ កត្តាសំខាន់ៗដែលជំរុញកំណើននេះ រួមមាន៖

(i) វិស័យឧស្សាហកម្មដែលមានកំណើនប្រហែល ៨.៦% ជាពិសេសដោយសារការទំនាក់ទំនងផលិតផលកាត់ដេរ និងផលិតផលមិនមែនកាត់ដេរ	(ii) វិស័យសេវាកម្ម ដែលកើនឡើងប្រហែល ៥.៦% ដោយសារការស្តារឡើងវិញនៃវិស័យទេសចរណ៍
(iii) វិស័យសំណង់ និងអចលនទ្រព្យ ដែលបន្តកំណើនយឺតៗ ក្នុងអត្រាទាបជាង ៣%	(iv) ការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅតែរក្សាបានកម្រិតល្អមួយ ប៉ុន្តែកំពុងប្រឈមនឹងសម្ពាធពីអស្ថិរភាពនៃរដ្ឋសេដ្ឋកិច្ចពិភពលោក

ក្នុងឆ្នាំ ២០២៥ វិស័យធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជា បានបង្ហាញពីភាពធន់ និងកំណើនក្នុងកម្រិតមធ្យម ទោះបីជាប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចក៏ដោយ។ ប្រាក់ឥណទានសរុប (Outstanding Loans) បានកើនឡើង ៤.១% ប្រហែល ៦៣ ពាន់លានដុល្លារអាមេរិក ខណៈប្រាក់បញ្ញើ (Deposits) បានកើនឡើង ១៤.៧% ដល់ ៦៥.៧ ពាន់លានដុល្លារអាមេរិក។ ទ្រព្យសកម្មសរុប (Total Assets) បានកើនឡើង ៩.៥% ដល់ ១០១.៨ ពាន់លានដុល្លារអាមេរិក ដែលជាចម្បងបណ្តាលមកពីតម្រូវការឥណទាន ពីសហគ្រាសខ្នាតតូចនិងមធ្យម (SMEs)។ ទោះជាយ៉ាងណា សមាមាត្រឥណទានមិនដំណើរការ (Non-Performing Loans - NPLs) បានកើនឡើងដល់ ៨.៩% នៅចុងឆ្នាំ ២០២៥ ពី ៧.៤% ក្នុងឆ្នាំ ២០២៤។ កំណើននេះបានឆ្លុះបញ្ចាំងពីការបន្តជួបប្រទះនូវការលំបាកក្នុងវិស័យអចលនទ្រព្យ និងសំណង់។ ទន្ទឹមនឹងនេះ ធនាគារជាតិនៃកម្ពុជា (NBC) បានបន្តជំរុញសេវាធនាគារឌីជីថល ដោយគាំទ្រដល់គណនីកាបូបលុយអេឡិចត្រូនិក (e-wallet) ចំនួន ១៨,៩ លានគណនី តាមរយៈប្រព័ន្ធធាតុដោយដៃ ដែលបានសម្របសម្រួលដល់ប្រតិបត្តិការជាង ១,៣ ប៊ីលានដង។ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ NBC បានពង្រឹងការត្រួតពិនិត្យផ្អែកលើហានិភ័យ ដើម្បីធានាបាននូវស្ថិរភាពក្នុងវិស័យធនាគារ ព្រមទាំងបានដោះស្រាយការអំពាវនាវ ឱ្យមានការរៀបចំរចនាសម្ព័ន្ធឥណទានឡើងវិញ សម្រាប់អតិថិជនដែលរងផលប៉ះពាល់ដោយសារលក្ខខណ្ឌសេដ្ឋកិច្ចមិនអំណោយផល។

លទ្ធផលប្រតិបត្តិការអាជីវកម្ម សម្រាប់ឆ្នាំ ២០២៥

ឆ្នាំ ២០២៥ បានបង្កើតនូវបញ្ហាប្រឈមយ៉ាងសំខាន់ចំពោះសេដ្ឋកិច្ចពិភពលោក ខណៈដែលវិស័យហិរញ្ញវត្ថុ និងធនាគារត្រូវបានប៉ះពាល់យ៉ាងខ្លាំង។ ជម្លោះភូមិសាស្ត្រនយោបាយ និងការធ្លាក់ចុះនៃវិស័យសំខាន់ៗដូចជា៖ វិស័យអចលនទ្រព្យ និងទេសចរណ៍ បានបង្កសម្ពាធយ៉ាងខ្លាំងលើវិស័យធនាគារ។ ស្ថានភាពនេះបាននាំឱ្យមានការកើនឡើងនៃឥណទានមិនដំណើរការ និងការថយចុះនៃប្រាក់ចំណេញ។ ទោះជាយ៉ាងណា ធនាគារ BIDC បានបង្ហាញនូវភាពធន់គួរឱ្យកត់សម្គាល់ ដោយសម្រេចបានគោលដៅអាជីវកម្ម និងបន្តឈានទៅមុខយ៉ាងសំខាន់ក្នុងការបំពេញនីតិវិធី។ លទ្ធផលសំខាន់ៗ មានដូចខាងក្រោម៖

លទ្ធផលអាជីវកម្មគួរឱ្យកត់សម្គាល់ និងកំណើនប្រកបដោយចីរភាពរបស់ធនាគារ BIDC ៖ បានសម្រេចគោលដៅទាំងអស់ដែលបានកំណត់ក្នុងផែនការអាជីវកម្ម ដោយក្រុមប្រឹក្សាភិបាលធនាគារ BIDV/BIDC ហើយសូចនាករមួយចំនួនបានលើសពី ១០៥% នៃគោលដៅដែលបានដាក់ចេញ។ ចំណុចសំខាន់ៗ រួមមាន៖

TOTAL ASSETS 1.1 ប៊ីលានដុល្លារអាមេរិក	នៅក្នុងឆ្នាំ ២០២៥ ទ្រព្យសកម្មសរុបរបស់ធនាគារ BIDC បានលើសពី ១ ពាន់លានដុល្លារអាមេរិកជាលើកដំបូង ដែលបានពង្រឹងស្ថានភាពរបស់ធនាគារជាធនាគារពាណិជ្ជកម្មសំខាន់មួយនៅកម្ពុជា។ នៅចុងឆ្នាំ ២០២៥ ទ្រព្យសកម្មសរុបសម្រេចបាន ១.១ ពាន់លានដុល្លារអាមេរិក បង្ហាញពីការកើនឡើង ១៥.៩% បើប្រៀបធៀបនឹងឆ្នាំ ២០២៤។
CAPITAL MOBILIZATION 556 លានដុល្លារអាមេរិក	ចលនាទុនបានកើនឡើង ១៩.៤% បើប្រៀបធៀបនឹងឆ្នាំមុន ដោយសរុបបានដិត ៥៦០ លានដុល្លារអាមេរិក។
CREDIT OUTSTANDING 753 លានដុល្លារអាមេរិក	ឥណទានសរុប បានកើនឡើងដល់ ៧៥៣ លានដុល្លារអាមេរិក ស្មើនឹងកំណើន ៧.៧% ពីឆ្នាំ ២០២៤ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ BIDC ក្នុងការគាំទ្របុគ្គល និងអាជីវកម្មក្នុងការទទួលបានទុនប្រើប្រាស់។
NET SERVICE REVENUE 4.2 លានដុល្លារអាមេរិក	ចំណូលសេវាពីសេវាកម្ម លើស ៤.២ លានដុល្លារអាមេរិក ស្មើនឹងកម្រិតចំណូលនៃឆ្នាំមុន។ របង្ហាញពីកិច្ចខិតខំប្រឹងប្រែងគួរឱ្យកត់សម្គាល់របស់ធនាគារ BIDC នៅក្នុងបរិបទសេដ្ឋកិច្ច និងនយោបាយដែលមានបញ្ហាប្រឈមក្នុងឆ្នាំ ២០២៥។ ប្រាក់ចំណេញមុនពន្ធនិងការធ្វើសំវិធានធន (Profit before tax and provisions) បានឈានដល់ដិត ៧ លានដុល្លារអាមេរិក លើសពីគោលដៅផែនការអាជីវកម្ម ខណៈសូចនាករគុណភាពទាំងអស់ត្រូវបានយកចិត្តទុកដាក់ យ៉ាងខ្លាំង។
RETAIL OUTSTANDING LOANS 50.2 %	រចនាសម្ព័ន្ធឥណទាន បានអតិរេកទៅក្នុងទិសដៅប្រកបដោយចីរភាព ដោយឥណទានលក់រាយ (Retail Loans) មានអត្រាលើស ៥០.២% នៃឥណទានសរុប កើនឡើង ២.៥% បើប្រៀបធៀបនឹងឆ្នាំ ២០២៤។

គុណភាពឥណទាននៅតែស្ថិតក្នុងកម្រិតសុវត្ថិភាព ដែលបង្ហាញពីប្រសិទ្ធភាពអាជីវកម្មខ្លាំង។ សំវិធានធនសម្រាប់ការបាត់បង់ឥណទាន ត្រូវបានបែងចែកយ៉ាងពេញលេញស្របតាមបទប្បញ្ញត្តិ សូចនាករសុវត្ថិភាពត្រូវបានរក្សា ការរួមចំណែកថវិកាត្រូវបានប្រតិបត្តិយ៉ាងពេញលេញ និងសិទ្ធិរបស់និយោជិតត្រូវបានការពារ។

លទ្ធផលប្រតិបត្តិការអាជីវកម្ម សម្រាប់ឆ្នាំ ២០២៥

...បន្ត

ការរីកចម្រើនយ៉ាងសំខាន់ ក្នុងការបំពេញដីជម្រក និងការធ្វើទំនើបកម្មប្រព័ន្ធ ឆ្នាំ ២០២៥ ត្រូវបានកត់សម្គាល់ថា ជាឆ្នាំនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាយ៉ាងសំខាន់ សម្រាប់ធនាគារ BIDC ដែលមានគោលបំណងលើកកម្ពស់បទពិសោធន៍ អតិថិជន និងបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រង។ សមិទ្ធផលសំខាន់ៗ រួមមាន៖

- **ការបំពេញប្រព័ន្ធភាគ (Core Card System) ដោយជោគជ័យ៖** ប្រព័ន្ធភាគទំនើបថ្មី ត្រូវបានដាក់ឱ្យប្រើប្រាស់ដោយរួមមានការដាក់ឱ្យប្រើប្រាស់ កាត Visa (One-touch Payment) ដែលមានសុវត្ថិភាពខ្ពស់ ។
- **ការធ្វើដីជម្រកកម្មប្រព័ន្ធគ្រប់គ្រង C.One ៖** ប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងត្រូវបានផ្តល់អោយ និងជួយជ្រោមជ្រែងពីប្រព័ន្ធធនាគារមេ BIDV ដើម្បីឈានទៅរក “ការិយាល័យគ្មានក្រដាស (Paperless Office)” និងបង្កើនប្រសិទ្ធភាពការងារ។
- **ការអភិវឌ្ឍប្រព័ន្ធអេកូស៊ីសេវាដីជម្រក៖** សេវា Mobile Banking ត្រូវបានធ្វើបច្ចុប្បន្នភាពការទូទាត់ឆ្លងព្រំដែនតាម VietQR ត្រូវបានអនុវត្ត និងសេវាផ្ទេរប្រាក់រហ័ស ២៤/៧ រវាងប្រទេសវៀតណាម និងប្រទេសកូរ៉េខាងត្បូង ត្រូវបានដាក់ឱ្យប្រើប្រាស់។

ការលើកកម្ពស់ទំនាក់ទំនងប្រទេសកម្ពុជា និងប្រទេសវៀតណាម៖

ធនាគារ BIDC បានបន្តផ្តោតលើការពង្រឹងប្រតិបត្តិការទូទាត់ និងពាណិជ្ជកម្មរវាង ប្រទេសកម្ពុជា និងប្រទេសវៀតណាម។ នៅក្នុងឆ្នាំ ២០២៥ បរិមាណទូទាត់សរុបរវាងប្រទេសទាំងពីរ តាមរយៈប្រព័ន្ធ BIDC បានឈានដល់ជិត ២ ពាន់លានដុល្លារអាមេរិក ខណៈដែលបរិមាណទូទាត់អន្តរជាតិសរុប បានឈានដល់ ១.៨ ពាន់លានដុល្លារអាមេរិក។

ការអភិវឌ្ឍមូលដ្ឋានអតិថិជនប្រកបដោយចីរភាព និងការបង្កើនប្រតិបត្តិការចំណូលចម្រុះ៖

តាមរយៈយុទ្ធសាស្ត្រដែលផ្តោតលើអតិថិជនចំបង (Customer-centric Strategy) ធនាគារ BIDC បានពង្រីកមូលដ្ឋានអតិថិជនយ៉ាងសំខាន់ ដោយសម្រេចបានអត្រាកំណើនមធ្យម ប្រហែល ២០% ក្នុងមួយឆ្នាំ ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ។ ធនាគារបានរៀបចំឡើងវិញ នូវចរនាសម្ព័ន្ធភាពដោយមានភាពបត់បែន និងសុវត្ថិភាពដោយបង្កើនសមាមាត្រឥណទានលក់រាយ (Retail Outstanding Loans) ឱ្យលើស ៥០% ។ វិធីសាស្ត្រនេះ ជួយធ្វើឱ្យមានការចម្រុះហានិភ័យ និងបង្កើនភាពចីរភាព នៃផលប្រយោជន៍សកម្មរបស់ធនាគារ។

លើសពីនេះ កិច្ចសហការជាមួយស្ថាប័នធំៗ ដូចជា៖ Metfone, THACO និង មន្ទីរពេទ្យ ដោយ ភ្នំពេញ នៅភ្នំពេញ បានពង្រីកប្រព័ន្ធសេវាកម្ម និងពង្រឹងកេរ្តិ៍ឈ្មោះរបស់ធនាគារ BIDC ក្នុងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដ៏ទូលំទូលាយ ជូនសហគមន៍អាជីវកម្មនៅកម្ពុជា។

ការលើកកម្ពស់ម៉ាកយីហោ បង្កើតវប្បធម៌ទំនាក់ទំនង និងបន្តចូលរួមក្នុងសកម្មភាពសង្គម និងសហគមន៍៖

ក្នុងឆ្នាំ ២០២៥ ធនាគារ BIDC បានសម្រេចនូវការរីកចម្រើនយ៉ាងសំខាន់ក្នុងការបង្កើត និងពង្រឹងម៉ាកយីហោរបស់ខ្លួននៅក្នុងទីផ្សារកម្ពុជា តាមរយៈការចូលរួមយ៉ាងសកម្មក្នុងកម្មវិធីផ្សព្វផ្សាយនានា ដែលទទួលបានការគាំទ្រយ៉ាងល្អ ពីអតិថិជនដៃគូ និងអាជ្ញាធរនៅកម្ពុជា។ អង្គការក៏បានផ្តោតលើការបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់សកម្មភាពរួម និងបានឆ្លើយតបយ៉ាងសកម្មចំពោះកម្មវិធីរបស់សហជីពនៅកម្ពុជា។ បន្ថែមពីនេះ ធនាគារ BIDC បានអនុវត្តសកម្មភាពសង្គម និងគាំទ្រសហគមន៍ ជាពិសេសក្នុងការគាំទ្រកាកបាទក្រហមកម្ពុជា។ គម្រោងគួរឱ្យកត់សម្គាល់មួយ គឺការសហការរវាងធនាគារ BIDC និងក្រសួងអប់រំយុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជ្រើសរើសសិស្សឆ្នើមចំនួន ២០ នាក់ ដែលមានជីវភាពលំបាក ដើម្បីចូលរួមក្នុងកម្មវិធីអាហារូបករណ៍របស់ធនាគារ BIDC ដោយមានថវិកាសរុបចំនួន ២០០,០០០ ដុល្លារអាមេរិក សម្រាប់អនុវត្តក្នុងអំឡុងឆ្នាំ ២០២៥ ដល់ឆ្នាំ ២០២៨។



ទិសដៅប្រតិបត្តិការអាជីវកម្ម សម្រាប់ឆ្នាំ ២០២៦

ដោយផ្អែកលើទស្សនវិស័យ និងបញ្ហាប្រឈមដែលបានកំណត់ ព្រមទាំងបន្តលើកស្ទួយលទ្ធផលជោគជ័យ ដែលសម្រេចបានក្នុងឆ្នាំ ២០២៥ និងបន្តចាប់យកនិរន្តរភាពនៃវិស័យធនាគារលក់រាយ (Retail Banking) ក៏ដូចជាការជំរុញការធ្វើឌីជីថលកម្ម (Digitalization) ក្នុងប្រតិបត្តិការនៃទីផ្សារហិរញ្ញវត្ថុ និងធនាគារ នៅក្នុងរយៈពេលខាងមុខ ធនាគារ BIDC បន្តកំណត់ភារកិច្ចសំខាន់ៗសម្រាប់ឆ្នាំ ២០២៦ ដូចខាងក្រោម៖

គោលដៅអាជីវកម្មសំខាន់ៗសម្រាប់ឆ្នាំ ២០២៦

- **សុចនាករទំហំប្រតិបត្តិការ៖** មានគោលដៅឱ្យទ្រព្យសកម្មសរុបឈានដល់ ១.២ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងកំណើនប្រហែល ៩% - ១០% បើប្រៀបធៀបនឹងឆ្នាំ ២០២៥។ បន្ថែមពីនេះ មានគោលដៅធ្វើឱ្យប្រាក់បញ្ញើអតិថិជនសរុប កើនឡើង ៦% - ៧% និង ឥណទានសរុប (Outstanding Loans) កើនឡើង ៤% - ៥% បើប្រៀបធៀបនឹងឆ្នាំ ២០២៥។
- **គោលដៅប្រសិទ្ធភាពប្រតិបត្តិការ៖** ខិតខំសម្រេចឱ្យមានកំណើន ១០% នៃចំណូលសុទ្ធពី កម្រៃសេវាចំណូលប្រតិបត្តិការសុទ្ធ ប្រាក់ចំណេញមុនពន្ធ បើប្រៀបធៀបនឹងឆ្នាំ ២០២៥។
- **គុណភាពឥណទាន៖** បន្តគ្រប់គ្រងយ៉ាងតឹងរឹងលើឥណទានមិនដំណើរការ និង ឥណទានក្រុមទី២ ដើម្បីធានាថា មិនមានការកើតឡើងនូវឥណទានខូចថ្មី បើប្រៀបធៀបនឹងឆ្នាំ ២០២៥។

បញ្ហាប្រឈមខាងមុខក្នុងប្រតិបត្តិការរបស់ធនាគារ BIDC

- បន្ថែមពីលទ្ធផលដែលសម្រេចបានពីប្រតិបត្តិការធនាគារ BIDC មានបញ្ហាប្រឈមមួយចំនួន ដូចខាងក្រោម៖
 - **ឥណទានមិនដំណើរការ៖** វិស័យធនាគារនៅកម្ពុជាកំពុងមើលឃើញការកើនឡើង នៃឥណទានមិនដំណើរការដែលត្រូវបានព្យាករណ៍ថាអាចឈានដល់ប្រហែល ១០% ក្នុងឆ្នាំ ២០២៦ ជាចម្បង ដោយសារតែភាពជាប់គាំងនៃទីផ្សារអចលនទ្រព្យ។ ស្ថានភាពនេះមានឥទ្ធិពលលើការគ្រប់គ្រងទ្រព្យធានា និងការបង្កើតបំណុលបម្រុង។
 - **ការចេញចុះនៃប្រាក់ចំណេញ៖** តម្លៃមូលធនខ្ពស់ និងសមត្ថភាពសេដ្ឋកិច្ចក្នុងការទទួលយកមូលធនមានកម្រិត បានធ្វើឱ្យប្រាក់ចំណេញរបស់ធនាគារ ថយចុះ។
 - **ការកើនឡើងនៃការប្រកួតប្រជែង និងការកើនឡើងបទប្បញ្ញត្តិ៖** ធនាគារប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំង ពីធនាគារឌីជីថលក្នុងស្រុក និងបទប្បញ្ញត្តិ តឹងរឹងជាងមុនរបស់ធនាគារជាតិនៃកម្ពុជាដែលទាមទារឱ្យមានការប្រែប្រួល និងការឆ្លើយតបយ៉ាងរហ័ស។

ទិសដៅ និងដំណោះស្រាយសម្រាប់ផែនការអាជីវកម្មឆ្នាំ ២០២៦

- (i) ផ្តោតលើការជំរុញការប្រមូលមូលនិធិ ជាពិសេសតាមរយៈ វិស័យលក់រាយ (Retail) និង CASA តាមរយៈសេវាធនាគារឌីជីថល (Digital Banking) ដើម្បីកាត់បន្ថយថ្លៃដើម។
- (ii) ពង្រឹងការផ្តល់ឥណទានលក់រាយ សម្រាប់បុគ្គល និងគ្រួសារ បង្កើតទំនាក់ទំនងឥណទានជាមួយ សហគ្រាសរៀកណាមនៅកម្ពុជា និងពង្រឹងសេវាផ្ទេរប្រាក់ និងទូទាត់អន្តរជាតិ។
- (iii) ផ្តល់អាទិភាព លើការគ្រប់គ្រងគុណភាពឥណទានដោះស្រាយបំណុលដែលនៅសល់ និងកែលម្អដំណើរការប្រមូលបំណុលដើម្បីគាំទ្រដល់ការរៀបចំរចនាសម្ព័ន្ធឡើងវិញរបស់ធនាគារ BIDC។
- (iv) សហការជាមួយធនាគារ BIDV ក្នុងការបង្កើតប្រព័ន្ធ Core Banking ថ្មី និងអភិវឌ្ឍផលិតផលឌីជីថល ដើម្បីពង្រីកមូលដ្ឋានអតិថិជន និងបង្កើតចំណូលប្រកបដោយចីរភាព។
- (v) ធ្វើឱ្យដំណើរការតាមរយៈប្រព័ន្ធ C.one កែលម្អការជ្រើសរើស និងបណ្តុះបណ្តាលបុគ្គលិក លើកកម្ពស់ការផ្សព្វផ្សាយម៉ាក និងពង្រឹងការគ្រប់គ្រងហានិភ័យ និងការត្រួតពិនិត្យផ្ទៃក្នុង។





ការរៀបចំអង្គភាព និងធនធានមនុស្ស

ក្នុងឆ្នាំ ២០២៥ ធនាគារ BIDC បានបន្តពង្រឹងការរៀបចំអង្គភាព និងការគ្រប់គ្រងធនធានមនុស្ស ដោយផ្តោតយកធនធានមនុស្ស ជាកត្តាសំខាន់ក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព សុវត្ថិភាពប្រតិបត្តិការ និងប្រសិទ្ធភាពអាជីវកម្ម។ គោលនយោបាយ និងសកម្មភាពពាក់ព័ន្ធនឹងធនធានមនុស្ស ត្រូវបានអនុវត្តយ៉ាងវិជ្ជាជីវៈ មានតម្លាភាព និងមានប្រព័ន្ធច្បាស់លាស់ ដោយសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ធនាគារ និងអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិការងាររបស់ព្រះរាជាណាចក្រកម្ពុជា។

រចនាសម្ព័ន្ធ និងគុណភាពបុគ្គលិក


គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ ធនាគារ BIDC មានបុគ្គលិកសរុបចំនួន ៤៧២ នាក់ ខណៈចំនួនមធ្យម ក្នុងអំឡុងឆ្នាំមាន ៤៧៣ នាក់។ កម្លាំងការងាររក្សាបាននូវស្ថិរភាព និងបំពេញតម្រូវការប្រតិបត្តិការរបស់ធនាគារ។ បុគ្គលិកសរុបមានបុរស ២២៤នាក់ (៤៧.៥%) និងស្ត្រី ២៤៨នាក់ (៥២.៥%) ដែលជួយលើកកម្ពស់បរិយាកាសការងារមានភាពស្មើភាពគ្នា។

លើសពី ៩២% នៃបុគ្គលិកមានកម្រិតអប់រំច្បាប់បរិញ្ញាបត្រ ឬខ្ពស់ជាងនេះ ដែលបង្ហាញពីកម្រិតវិជ្ជាជីវៈខ្ពស់ របស់បុគ្គលិកធនាគារ BIDC។ ការបែងចែកតាមអាយុ មានភាពចម្រុះ ដោយក្នុងនោះ៖ ៣៦.៥% មានអាយុក្រោម ៣០ ឆ្នាំ ៥៧.៧៥% មានអាយុចន្លោះ ៣១ ដល់ ៤៩ ឆ្នាំ ៥.៧៥% មានអាយុលើសពី ៥០ ឆ្នាំ រចនាសម្ព័ន្ធនេះ បង្កើតគុណភាពរវាងថាមពលយុវវ័យ និងបទពិសោធន៍ដ៏មានតម្លៃដែលជួយគាំទ្រ ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ធនាគារ ។



ការអភិវឌ្ឍភាពដឹកនាំក្នុងស្រុក

ធនាគារ BIDC បានផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍធនធានមនុស្សក្នុងស្រុក ជាពិសេសក្នុងតួនាទីភាពដឹកនាំ។ គិតត្រឹមចុងឆ្នាំ ២០២៥ មានថ្នាក់ដឹកនាំជាជនជាតិកម្ពុជាចំនួន ៧១ នាក់ កាន់តំណែងចាប់ពីអនុប្រធានផ្នែក (Deputy Manager) ឡើងទៅ ដែលស្មើនឹងប្រហែល ៦១.២% នៃចំនួនមេដឹកនាំសរុប។ សមិទ្ធផលនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ BIDC ក្នុងការបណ្តុះបណ្តាល និងផែនការតម្លើងតំណែងធនធានមនុស្សក្នុងស្រុក ការលើកកម្ពស់ការប្រើប្រាស់ធនធានមនុស្សក្នុងស្រុក និងធានាការរួមបញ្ចូលយ៉ាងរឹងមាំជាមួយទីផ្សារក្នុងស្រុក។



សកម្មភាពជ្រើសរើសបុគ្គលិក

ក្នុងឆ្នាំ ២០២៥ ធនាគារ BIDC បានអនុវត្តដំណោះស្រាយជ្រើសរើសបុគ្គលិក ដែលមានភាពបត់បែន ដើម្បីបំពេញ តម្រូវការធនធានមនុស្ស ខណៈធានាសុវត្ថិភាពប្រតិបត្តិការ។ ដំណើរការជ្រើសរើសបុគ្គលិកថ្មី ត្រូវបានអនុវត្តទូទាំងអង្គការ ដោយផ្តោតលើវិជ្ជាជីវៈ តម្លាភាព និងការអនុលោមតាមបទប្បញ្ញត្តិផ្ទៃក្នុង និងច្បាប់ការងាររបស់ប្រទេសកម្ពុជា។ ដំណើរការជ្រើសរើសត្រូវបានអនុវត្តយ៉ាងតម្លាភាព និងអនុលោមតាមបទប្បញ្ញត្តិ ដែលទទួលបានមតិវិជ្ជមានពីបេក្ខជន និងបានលើកកម្ពស់កេរ្តិ៍ឈ្មោះរបស់ធនាគារ BIDC។

ក្នុងឆ្នាំ ២០២៥ ធនាគារ BIDC ទទួលបានពាក្យស្នើសុំការងារចំនួន ៣៨០ ពាក្យ បានធ្វើការសម្ភាសន៍ និងជ្រើសរើសបានបេក្ខជនដែលមានសមត្ថភាព៤០នាក់ដោយជោគជ័យ។ កិច្ចខិតខំទាំងនេះ បានទាក់ទាញបេក្ខជនដែលមានគុណភាពខ្ពស់ ពង្រឹងម៉ាកយីហោរបស់ធនាគារ BIDC និងធានាថាបុគ្គលិកថ្មីមានស្តង់ដារវិជ្ជាជីវៈ ដែលគាំទ្រដល់ប្រសិទ្ធភាពអាជីវកម្ម និងការគ្រប់គ្រងហានិភ័យជាសរុប។

ការបណ្តុះបណ្តាល និងការអភិវឌ្ឍ

ក្នុងឆ្នាំ ២០២៥ ធនាគារ BIDC បានផ្តល់អាទិភាពខ្ពស់ដល់ការបណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្ស។ ធនាគារបានអនុវត្តផែនការបណ្តុះបណ្តាលប្រចាំឆ្នាំ ដើម្បីលើកកម្ពស់ ចំណេះដឹងវិជ្ជាជីវៈ ជំនាញប្រតិបត្តិការ និងសមត្ថភាពភាសាបរទេសរបស់បុគ្គលិក។

កម្មវិធីសំខាន់ៗ រួមមាន៖ សេវាធនាគារឌីជីថល ការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យាព័ត៌មាន ការបង្ការ និងទប់ស្កាត់ការសម្អាតប្រាក់ ការបណ្តុះបណ្តាលភាសាវៀតណាមសម្រាប់បុគ្គលិកជនជាតិកម្ពុជា បន្ថែមពីនេះ ធនាគារ BIDC ក៏បានបញ្ជូនបុគ្គលិកផ្នែកច្បាប់ និងផ្នែកធនធានមនុស្សឱ្យចូលរួមវគ្គបណ្តុះបណ្តាលនៅស្ថាប័នផ្សេងៗស្តីពីការអនុលោមតាមបទប្បញ្ញត្តិ វិន័យការងារ និងកម្មវិធីគ្រប់គ្រងដែលរៀបចំដោយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា និង វិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ (Institute of Banking and Finance)។

ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិជ្ជាជីវៈ និងការផ្លាស់ប្តូរវប្បធម៌ ធនាគារ BIDC ក៏បានជ្រើសរើសបុគ្គលិកជនជាតិខ្មែរ ឱ្យចូលរួមវគ្គសិក្សាភាសាវៀតណាម នៅទីក្រុងហាណូយ ដែលរៀបចំដោយធនាគារ BIDV។

កិច្ចខិតខំក្នុងការបណ្តុះបណ្តាលទាំងនេះបានលើកកម្ពស់យ៉ាងសំខាន់ នូវសមត្ថភាពវិជ្ជាជីវៈ និងសមត្ថភាពបត់បែនរបស់បុគ្គលិក ក្នុងការឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៅក្នុងវិស័យធនាគារ។



ការរៀបចំអង្គភាព និងធនធានមនុស្ស

...បន្ត

ការធ្វើផែនការធនធានមនុស្ស ការតែងតាំង និងការផ្ទេរមុខតំណែង

ការធ្វើផែនការធនធានមនុស្សការតែងតាំង និងការផ្ទេរមុខតំណែង ត្រូវបានអនុវត្តមានរចនាសម្ព័ន្ធ និងអនុលោមតាម បទប្បញ្ញត្តិយ៉ាងតឹងរឹងស្របតាមបទប្បញ្ញត្តិរបស់ធនាគារមេ BIDV និងគោលនយោបាយផ្ទៃក្នុងរបស់ធនាគារ BIDC។ ដំណើរការធ្វើផែនការ ត្រូវបានអនុវត្តដោយប្រើវិធីសាស្ត្រដែលមានភាពបើកចំហ និងបត់បែនអនុញ្ញាតឱ្យមានការត្រួតពិនិត្យ និងកែសម្រួលជាប្រចាំស្របតាមការអភិវឌ្ឍបុគ្គលិក និងការលេចធ្លោរបស់បុគ្គលិកដែលមានសក្តានុពល។

ធនាគារ BIDC បានផ្តោតសំខាន់លើការបណ្តុះបណ្តាល ការរៀបចំផែនការ និងការតែងតាំងបុគ្គលិកជាជនជាតិកម្ពុជា ដែលមានសមត្ថភាពវិជ្ជាជីវៈខ្ពស់ និងគុណធម៌ល្អ ដើម្បីលើកកម្ពស់ ការប្រើប្រាស់ធនធានមនុស្សក្នុងស្រុក (Localization) នៅក្នុងមុខតំណែងភាពដឹកនាំ។

ការសម្រេចចិត្តតែងតាំង ត្រូវបានអនុវត្តយ៉ាងតម្លាភាព និងផ្អែកលើវិធីសាស្ត្រវិទ្យាសាស្ត្រ ដើម្បីធានាថាបុគ្គលិកដែលត្រូវបានតែងតាំង មានសមត្ថភាព និងភាពជឿជាក់គ្រប់គ្រាន់ ក្នុងការគ្រប់គ្រង និងដឹកនាំអង្គការរបស់ខ្លួនបានយ៉ាងមានប្រសិទ្ធភាព។ ការផ្ទេរបុគ្គលិករវាង ការិយាល័យកណ្តាល (Head Office) និង សាខា (Branches) ត្រូវបានសិក្សា និងអនុវត្តបន្ត ដើម្បីលើកកម្ពស់សមត្ថភាពបុគ្គលិក ពង្រឹងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងអភិវឌ្ឍកម្លាំងបុគ្គលិក ដែលមានបទពិសោធន៍ទៅទូទាំងប្រព័ន្ធ។ ការអនុវត្តនេះបានក្លាយជាអនុវត្តល្អ និងមានប្រសិទ្ធភាពមួយដែលត្រូវបានអនុវត្តជាប្រចាំនៅក្នុងធនាគារ។

ការដំឡើងប្រាក់បៀវត្សប្រាក់ឧបត្ថម្ភ និងគោលនយោបាយសុខុមាលភាព

ធនាគារ BIDC បានធ្វើការត្រួតពិនិត្យ និងកែសម្រួល គោលនយោបាយប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភជាប្រចាំ ដើម្បីធានាភាពយុត្តិធម៌សមត្ថភាពប្រកួតប្រជែង និងការសមស្របជាមួយលទ្ធផលការងារ និងការរួមចំណែករបស់បុគ្គលិក។ បុគ្គលិកដែលសម្រេចបានលទ្ធផលការងារល្អឬល្អឥតខ្ចោះ និងមានការរួមចំណែកយ៉ាងសំខាន់ចំពោះការអភិវឌ្ឍរបស់ធនាគារត្រូវបានលើកទឹកចិត្តតាមរយៈការកើនប្រាក់បៀវត្សសមស្រប និងគម្រោងប្រាក់រង្វាន់ដែលសមរម្យ។

សកម្មភាពសហជីព និងការចូលរួមរបស់បុគ្គលិក

សហជីពខ្មែរ/វៀតណាម បានរៀបចំសកម្មភាពជាប្រចាំ ដើម្បីលើកកម្ពស់ សុខភាពផ្លូវកាយ និងផ្លូវចិត្ត របស់បុគ្គលិក និងពង្រឹង ភាពរួបរួមក្នុងកម្លាំងការងារ ដូចជា៖ កម្មវិធី BIDC Run និងកម្មវិធីកីឡាផ្សេងៗទៀត។

ក្នុងឆ្នាំ ២០២៥ ធនាគារ BIDC បានរៀបចំសកម្មភាពកីឡាច្រើនប្រភេទ រួមមាន៖ កីឡាវាយតេនីស កីឡាបាល់ទាត់ និងកីឡា Pickleball ដែលបានរួមចំណែកលើកកម្ពស់របៀបរស់នៅ ប្រកបដោយសុខភាពល្អ និងបង្កើតបរិយាកាសការងារដែលវិជ្ជមាន។

បន្ថែមពីនេះ ធនាគារ BIDC ក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខុមាលភាព និងការលើកទឹកចិត្តបុគ្គលិក តាមរយៈគោលនយោបាយគាំទ្រ និងថែទាំជាច្រើនដែលបានរួមចំណែកដល់ការកែលម្អគុណភាពជីវិតបុគ្គលិក ការចូលរួមយ៉ាងសកម្មក្នុងការងារ និងការប្តេជ្ញាចិត្តរយៈពេលវែងចំពោះធនាគារ។

សកម្មភាពប្រកួតប្រជែង ការផ្តល់លើកទឹកចិត្ត និងការកែសម្រួលរចនាសម្ព័ន្ធ

សកម្មភាពប្រកួតប្រជែង និងការផ្តល់ការសរសើរត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាព ដោយមានការទទួលស្គាល់ និងផ្តល់រង្វាន់ចំពោះបុគ្គល និងអង្គការដែលសម្រេចបានលទ្ធផលល្អឥតខ្ចោះ។ សកម្មភាពទាំងនេះ បានលើកទឹកចិត្តដល់ការប្តេជ្ញាចិត្ត ការច្នៃប្រឌិត និង ការកែលម្អជាបន្តបន្ទាប់ នៅទូទាំងប្រព័ន្ធ។

ជាមួយគ្នានេះផងដែរ ធនាគារ BIDC បានធ្វើការត្រួតពិនិត្យ និងកែសម្រួល រចនាសម្ព័ន្ធអង្គការ ជាប្រចាំដើម្បីឱ្យស្របតាមទំហំប្រតិបត្តិការទិសដៅអាជីវកម្ម និងយុទ្ធសាស្ត្រអភិវឌ្ឍរយៈពេលវែង។ ការកែសម្រួលនេះបានរួមចំណែកលើកកម្ពស់ប្រសិទ្ធភាព ក្នុងការគ្រប់គ្រង និងលទ្ធផលប្រតិបត្តិការសរុបរបស់ធនាគារ។





ផ្នែកទី ០៤ របាយការណ៍អភិវឌ្ឍន៍ ប្រតិបត្តិដោយចីរភាព

- ៥២ ការអនុវត្តផលិតផលសេវាកម្មធនាគារឌីជីថល និងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានថ្មីក្នុងបរិបទឌីជីថល ២០២៥
- ៥៦ ចក្ខុវិស័យយុទ្ធសាស្ត្រ និងការរីកចម្រើនក្នុងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន ទៅធនាគារ BIDC ក្នុងឆ្នាំ ២០២៥
- ៦២ ការអភិវឌ្ឍន៍របស់បុគ្គលិក
- ៦៤ ការអភិវឌ្ឍន៍វប្បធម៌ល្អៗអាជីវកម្ម
- ៦៨ ការរួមចំណែកទៅលើសកម្មភាពសហគមន៍

ការអនុវត្តផលិតផលសេវាកម្ម ធនាគារឌីជីថល និងការអភិវឌ្ឍបច្ចេកវិទ្យា វិទ្យាព័ត៌មានថ្មីក្នុងបរិបទឌីជីថល ២០២៥

ក្នុងឆ្នាំ ២០២៥ ការផ្លាស់ប្តូរឌីជីថលរបស់ធនាគារ BIDC បានរួមចំណែកយ៉ាងសំខាន់ក្នុងការកែលម្អសេវាធនាគារ ដោយផ្តោតលើបទពិសោធន៍អតិថិជន និងប្រសិទ្ធភាពប្រតិបត្តិការ។ គម្រោងសំខាន់ៗ រួមមាន៖ ប្រព័ន្ធភាគលីបជាដើម គម្រោងទាំងនេះនឹងរួមចំណែកក្នុងការបង្កើតប្រព័ន្ធអេកូឌីជីថល ដែលមានសុវត្ថិភាព និងមានប្រសិទ្ធភាព។ ជាមួយគ្នានេះផងដែរ វានឹងជួយបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ធនាគារ BIDC និងគាំទ្រស្ថិរភាព ជាមួយកំណើននៃប្រព័ន្ធហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធភាគ និងប្រព័ន្ធទូទាត់

ធនាគារ BIDC បានធ្វើការកែលម្អប្រព័ន្ធភាគរបស់ខ្លួនឱ្យស្របតាម ស្តង់ដារ EMV Chip ដើម្បីបង្កើនសុវត្ថិភាព និងបទពិសោធន៍អ្នកប្រើប្រាស់ ព្រមទាំងការការពារអតិថិជនពីការភ្លៃបន្តិក។ ប្រព័ន្ធថ្មីនេះ ផ្តល់សេវាការទូទាត់ “Tap & Pay” សម្រាប់ទាំងកាត VISA និងបណ្តាញ Cambodian Shared Switch (CSS) ដែលជួយកាត់បន្ថយពេលវេលាទូទាត់ និងលើកកម្ពស់អនាម័យក្នុងដំណើរការទូទាត់។ អតិថិជនអាចរីករាយនឹងភាពបត់បែនក្នុងការប្រើប្រាស់កាត VISA សម្រាប់ការទិញទំនិញតាមអ៊ីនធឺណិត និងការទូទាត់ឆ្លងប្រទេស ខណៈដែលបណ្តាញ CSS អនុញ្ញាតឱ្យអតិថិជនដកប្រាក់ និងទូទាត់ប្រាក់ នៅតាមទីតាំងទទួលទូទាត់ក្នុងស្រុក។

សេវាទាំងអស់ត្រូវបានភ្ជាប់បញ្ចូលទៅក្នុងកម្មវិធី BIDC Mobile Banking ដែលអនុញ្ញាតឱ្យអតិថិជន គ្រប់គ្រងកាតបានយ៉ាងងាយស្រួលរួមមាន៖ ការចេញកាតថ្មី ការកំណត់លេខសម្ងាត់ ការតាមដានប្រតិបត្តិការ ការអនុវត្តប្រើប្រាស់កាតលើ EMV មិនត្រឹមតែពាក់ព័ន្ធនឹងការធ្វើទំនើបកម្មផ្នែកឧបករណ៍បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមបញ្ចូល គោលនយោបាយលើកទឹកចិត្តដើម្បីជំរុញការិយាបច្ចេកវិទ្យាប្រើប្រាស់របស់អតិថិជនផងដែរ។ ធនាគារ BIDC បានផ្តល់ជូន ការបញ្ចុះតម្លៃ ៥០% លើថ្លៃចេញកាត និង កម្មវិធីសងប្រាក់ត្រឡប់ (Cashback) រហូតដល់ ២០ ដុល្លារអាមេរិក សម្រាប់ប្រតិបត្តិការទូទាត់តាមម៉ាស៊ីន POS ឬពាណិជ្ជកម្មអេឡិចត្រូនិក (E-commerce)។ វិធានការទាំងនេះ បានរួមចំណែកក្នុងការបង្កើនអត្រាដំណើរការកាត និងធ្វើឱ្យកាតធនាគារ BIDC ក្លាយជាមធ្យោបាយ ទូទាត់ដ៏សំខាន់សម្រាប់ការចំណាយប្រចាំថ្ងៃរបស់អតិថិជន។



ប្រព័ន្ធ Smart POS និងការគ្រប់គ្រងសម្រាប់ស្ថាប័នទទួលការទូទាត់

ប្រព័ន្ធអេកូ Smart POS និងដំណោះស្រាយគ្រប់គ្រងសម្រាប់អង្គការទទួលការទូទាត់ ការរួមបញ្ចូលវិធីសាស្ត្រទូទាត់ជាច្រើនលើប្រព័ន្ធតែមួយ៖ គម្រោង Smart POS របស់ធនាគារ BIDC នៅឆ្នាំ ២០២៥ បានដោះស្រាយបញ្ហាការបែងចែកការទូទាត់នៅតាមចំណុចលក់រាយបានយ៉ាងមានប្រសិទ្ធភាព។ ប្រព័ន្ធ Smart POS ថ្មីនេះអនុញ្ញាតឱ្យអាជីវកម្មទទួលការទូទាត់តាមកាត VISA កាត CSS និង QR Code ពីប្រព័ន្ធបាគក្នុងពេលដំណាលគ្នា ដោយពង្រីកមូលដ្ឋានអតិថិជនសម្រាប់ភ្ញៀវទេសចរអន្តរជាតិដល់ទាក់ក្នុងស្រុក។ បន្ថែមពីនេះ ឧបករណ៍ Smart POS ក៏ដើរតួជាមជ្ឈមណ្ឌលគ្រប់គ្រងអាជីវកម្ម ដោយផ្តល់ការវិភាគបញ្ចូលសម្រាប់តាមដានចំណូល របាយការណ៍ប្រតិបត្តិការលម្អិត និងការគ្រប់គ្រងលំហូរសាច់ប្រាក់ជាក់ស្តែង (real-time)។ វាក៏ធ្វើឱ្យការគណនេយ្យកាន់តែងាយស្រួល ដោយផ្ទេររបាយការណ៍ជាប្រចាំតាម អ៊ីមែល ដោយស្វ័យប្រវត្តិ កាត់បន្ថយកំហុសពីការផ្ទៀងផ្ទាត់ដោយដៃ។

ការបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងបទពិសោធន៍អតិថិជន៖ Smart POS របស់ធនាគារ BIDC ត្រូវបានអតិថិជនសរសើរចំពោះមុខងារជូនដំណឹងភ្លាមៗ សម្រាប់ប្រតិបត្តិការ KHQR។ នៅពេលអតិថិជនបញ្ចប់ការទូទាត់តាមកម្មវិធីបាគ ឬសេវាធនាគារតាមទូរស័ព្ទ BIDC ឧបករណ៍ Smart POS នឹងបញ្ជូនសំឡេង និងបង្ហាញព័ត៌មានប្រតិបត្តិការឱ្យអ្នកលក់អាចបញ្ជាក់ការទូទាត់ ដោយមិនចាំបាច់មើលរូបថតអេក្រង់ពីអតិថិជន។ វាមានអត្ថប្រយោជន៍យ៉ាងខ្លាំងនៅកន្លែងដូចជា៖ ផ្សារទំនើប ភោជនីយដ្ឋាន និងមន្ទីរពេទ្យ ដោយជួយកាត់បន្ថយពេលវេលា និងបង្កើនភាពសុក្រិតនៃលំហូរសាច់ប្រាក់។ សម្រាប់សហគ្រាសខ្នាតតូច និងមធ្យម Smart POS ធ្វើឱ្យដំណើរការលក់ទំនើបជាមួយនឹងការចំណាយទាប ខណៈពេលដែលបង្កើនប្រសិទ្ធភាពការគ្រប់គ្រង។



ការអនុវត្តផលិតផលសេវាកម្ម ធនាគារឌីជីថល និងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានថ្មីក្នុងបរិបទឌីជីថល ២០២៥

...បន្ត

ការផ្លាស់ប្តូរឌីជីថលនៃវិស័យធនាគារ សម្រាប់អតិថិជនជាសហគ្រាសតាមរយៈប្រព័ន្ធបាគង

នៅឆ្នាំ ២០២៥ សេវាកម្មធនាគារតាមអ៊ីនធឺណិតរបស់ធនាគារ BIDC សម្រាប់អតិថិជនសហគ្រាស បានធ្វើបច្ចុប្បន្នភាពយ៉ាងសំខាន់ ដោយរួមបញ្ចូលជាមួយប្រព័ន្ធទូទាត់ជាតិបាគង។ អាជីវកម្មអាចធ្វើការផ្ទេរប្រាក់រវាងធនាគារ ២៤/៧ ដោយពេលវេលាបញ្ចប់ប្រតិបត្តិការត្រឹមតែប៉ុន្មានវិនាទី ទោះបីជានៅច្ងៃឈប់សម្រាកក៏ដោយ។ វាជួយបង្កើនលំហូរមូលធន និងភាពរលូនក្នុងប្រតិបត្តិការ ដែលត្រូវការឆ្លើយតបរហ័ស។

មុខងារសុវត្ថិភាពសំខាន់មួយ អនុញ្ញាតឱ្យផ្ទៀងផ្ទាត់ឈ្មោះអ្នកទទួល មុនពេលធ្វើប្រតិបត្តិការ ដែលជួយបង្ការកំហុស និងការបន្លំផ្នែកហិរញ្ញវត្ថុ។ នៅក្នុងសម័យកាល ដែលការរាយប្រហារតាមអ៊ីនធឺណិត មានភាពស្មុគស្មាញការផ្ទៀងផ្ទាត់ព័ត៌មានជាក់ស្តែង (real-time) បានក្លាយជាការពារសំខាន់ សម្រាប់ទ្រព្យសម្បត្តិសហគ្រាស។

ដំណោះស្រាយសម្រាប់ការរួមបញ្ចូលការទូទាត់តាម QR Code ដោយស្វ័យប្រវត្តិទៅក្នុងប្រព័ន្ធ ERP

នៅឆ្នាំ ២០២៥ ធនាគារ BIDC បានបញ្ចូលដំណោះស្រាយដំណើរការទូទាត់ដោយប្រើ QR Code ទៅក្នុងប្រព័ន្ធ ERP របស់ដៃគូរបស់ខ្លួន ដែលជួយបង្កើនការធ្វើឌីជីថលនៃដំណើរការលក់។ ជាធម្មតាបន្ទាប់ពីអតិថិជនទូទាត់តាម QR Code គណនេយ្យករ ត្រូវធ្វើការផ្ទៀងផ្ទាត់សមតុល្យធនាគារ ដោយដៃជាមួយនឹងការបញ្ជាទិញនៅក្នុង ERP ដែលជាប្រតិបត្តិយឺតយ៉ាវ និងងាយនឹងមានកំហុស។ ជាមួយដំណោះស្រាយ របស់ធនាគារ BIDC ប្រព័ន្ធ ERP អាចបង្កើតកូដ KHQR ដោយស្វ័យប្រវត្តិសម្រាប់ការបញ្ជាទិញនីមួយៗ រួមទាំងព័ត៌មានលម្អិត អំពីប្រតិបត្តិការផងដែរ។ នៅពេលដែលអតិថិជនស្មេនកូដ ហើយបញ្ចប់ការទូទាត់ប្រព័ន្ធរបស់ធនាគារ BIDC នឹងផ្ញើសញ្ញាបញ្ជាក់ទៅ ERP ដើម្បីធ្វើបច្ចុប្បន្នភាពស្ថានភាពការបញ្ជាទិញ “បានទូទាត់រួច”។ ជាមួយនឹងដំណោះស្រាយនេះ និងបង្កាត់ងាយស្រួលក្នុងការចេញទំនិញពីឃ្នាំង ឬការផ្តល់សេវាកម្មដោយគ្មានអន្តរាគមន៍ពីមនុស្សឡើយ។



ការអនុវត្តកម្មវិធី Onsite Sales Assistance (OSA) និងយុទ្ធសាស្ត្រ Mobile Banking

ការលុបបំបាត់ឧបសគ្គចំពោះសេវាកម្មហិរញ្ញវត្ថុ៖ ក្នុងយុទ្ធសាស្ត្រពង្រីកអតិថិជនឆ្នាំ ២០២៥ ធនាគារ BIDC បានដាក់ឱ្យប្រើប្រាស់កម្មវិធី Onsite Sales Assistance (OSA) ដែលអនុញ្ញាតឱ្យបុគ្គលិកធនាគារបើកគណនី និងចុះឈ្មោះសេវាកម្មនៅទីតាំងរបស់អតិថិជន។ នេះជាវិធីមួយដែលជួយសម្រួលដល់អតិថិជន ដោយអតិថិជនមិនចាំបាច់ធ្វើដំណើរដោយផ្ទាល់ទៅកាន់សាខា ដោយបុគ្គលិកអាចជួយពួកគេនៅផ្ទះ ឬកន្លែងធ្វើការ ក្នុងរយៈពេលតែប៉ុន្មាននាទី។ ដំណោះស្រាយនេះជួយបង្កើនការចូលរួមហិរញ្ញវត្ថុ ជាពិសេសនៅតំបន់ដែលមានសាខាធនាគារតិចឬសម្រាប់អតិថិជនដែលមានការងាររវល់។ តាមរយៈការធ្វើឌីជីថលនៃការប្រមូលទិន្នន័យ និងការកំណត់អត្តសញ្ញាណ អតិថិជន OSA ធ្វើអោយប្រសើរឡើងនូវផលិតភាព និងធានានូវភាពត្រឹមត្រូវ និងសុវត្ថិភាពនៃព័ត៌មានអតិថិជន។

ផលប៉ះពាល់លើមូលដ្ឋានអតិថិជន និងភាគហ៊ុនទីផ្សារ៖ Onsite Sales Assistance (OSA) បានអនុញ្ញាតឱ្យធនាគារ BIDC ពង្រីកបណ្តាញអតិថិជនបានយ៉ាងលឿន ជាពិសេសក្នុងចំណោមបុគ្គល និងអាជីវកម្មខ្នាតតូច។ ម៉ូដែល “ធនាគារមិនចាំបាច់មានសាខា” (branchless banking) នេះ ជួយកាត់បន្ថយចំណាយប្រតិបត្តិការ ខណៈពេលរក្សាការគ្របដណ្តប់ទីផ្សារយ៉ាងទូលំទូលាយ។



ចក្ខុវិស័យយុទ្ធសាស្ត្រ និងការរីកចម្រើន ក្នុងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន នៅធនាគារ BIDC ក្នុងឆ្នាំ ២០២៥

ឆ្នាំ ២០២៥ គឺជាឆ្នាំដ៏សំខាន់មួយសម្រាប់ធនាគារ BIDC ស្របពេលដែលធនាគារ BIDC បានពង្រីកផលិតផលសេវាកម្ម ឌីជីថលរបស់ខ្លួន នៅលើវេទិកា Mobile Banking និងអនុវត្តការផ្លាស់ប្តូរយ៉ាងសំខាន់ ក្នុងការគ្រប់គ្រងផ្ទៃក្នុង ហេដ្ឋារចនាសម្ព័ន្ធ និង សុវត្ថិភាព។ ក្នុងឆ្នាំនេះគម្រោងបច្ចេកវិទ្យាព័ត៌មានរបស់ធនាគារ BIDC ផ្តោតលើការបង្កើតប្រព័ន្ធអេកូឌីជីថលដែលមានសុវត្ថិភាព និងតម្លាភាពខណៈពេលកែលម្អការប្រើប្រាស់ធនធាន ដើម្បីចូលរួមដោយផ្ទាល់ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍចីរភាពរបស់អង្គការ។

ការផ្លាស់ប្តូរពីម៉ូដែលប្រតិបត្តិការធម្មតា ទៅជាម៉ូដែលធនាគារឌីជីថលឆ្លាតវៃកំពុងត្រូវបានអនុវត្តតាមរយៈគម្រោងសំខាន់ ចំនួន ៤ គឺ ប្រព័ន្ធនៃងធ្វើការឌីជីថល C.one ប្រព័ន្ធការពារ Web Application Firewall (WAF) Fortinet FortiWeb-400F, ប្រព័ន្ធតាមដានបរិស្ថាន EMS APC NetBotz 750 និងដំណោះស្រាយទំនាក់ទំនងផ្ទៃក្នុង Mattermost និង NextCloud។

គម្រោងទាំងនេះ មិនត្រឹមតែដោះស្រាយបញ្ហាប្រឈមនៃប្រសិទ្ធភាពប្រតិបត្តិការប៉ុណ្ណោះទេ ថែមទាំងកំណត់ស្តង់ដារថ្មី សម្រាប់ការការពារទិន្នន័យអតិថិជន និងការកាត់បន្ថយផលប៉ះពាល់បរិស្ថានផងដែរ រួមមានការកាត់បន្ថយការប្រើប្រាស់ក្រដាស ៨០% និងការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព នៅមជ្ឈមណ្ឌលទិន្នន័យ។ ធនាគារ BIDC កំពុងតាំងខ្លួនជាស្ថានទៅរក ភាពជោគជ័យ (“Bridge to Success”) តាមរយៈវេទិកាបច្ចេកវិទ្យាដ៏រឹងមាំ ដែលអនុលោមតាមបទប្បញ្ញត្តិនៃធនាគារជាតិកម្ពុជា (NBC) និងខិតខំឆ្ពោះទៅរកស្តង់ដារអន្តរជាតិ។

គម្រោងទី ១៖ ប្រព័ន្ធ C.one - ការវិវឌ្ឍការគ្រប់គ្រងផ្ទៃក្នុង

C.one គឺជាកន្លែងធ្វើការឌីជីថលរបស់ធនាគារ BIDC ដែលដើរតួជាវេទិកាណាសម្រាប់ សកម្មភាពប្រតិបត្តិការប្រចាំថ្ងៃ។ ប្រព័ន្ធនេះតំណាងឲ្យជំហានសំខាន់មួយក្នុងការបង្កើត “ធនាគារមិន ប្រើក្រដាស” ដោយផ្លាស់ប្តូរពីប្រព័ន្ធ B.one របស់ធនាគារ BIDV។



ជាចំណុចចូលតែមួយ(Single Access Point) សម្រាប់បុគ្គលិកទាំងអស់ C.one អនុញ្ញាត ឲ្យគ្រប់គ្រងដំណើរការ ការងារការតាមដាន KPI និងអនុម័តឯកសារដោយប្រើហត្ថលេខាឌីជីថលបាន យ៉ាងមានប្រសិទ្ធភាព។ រាប់បាត់ការកកស្ទះ ក្នុងដំណើរការអនុម័តដោយដៃដោយកាត់បន្ថយពេលវេលា សម្រាប់ឯកសារក្រដាស។

ទាក់ទងនឹងនិរន្តរភាព C.one កាត់បន្ថយផលប៉ះពាល់បរិស្ថានដោយធ្វើឌីជីថលតាមបទប្បញ្ញត្តិ គោលនយោបាយ និង សេចក្តីណែនាំក្លាយជាឌីជីថល ដោយអាចសន្សំក្រដាសបានរាប់ពាន់សន្លឹកក្នុងមួយឆ្នាំ និងធ្វើឲ្យការចូលប្រើព័ត៌មាន កាន់តែងាយ ស្រួល។ លើសពីនេះ វាកាត់បន្ថយភាព និងការទទួលខុសត្រូវដោយកាត់ត្រាសកម្មភាពទាំងអស់លើវេទិកា។



ពិធីប្រគល់ប្រព័ន្ធ C.one (ពីធនាគារ BIDV ទៅកាន់ ធនាគារ BIDC) - កម្មវិធីឌីជីថលដោយគ្មានក្រដាសក្នុងការរក្សាទុកឯកសារ



ចក្ខុវិស័យយុទ្ធសាស្ត្រ និងការរីកចម្រើន ក្នុងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន នៅធនាគារ BIDC ក្នុងឆ្នាំ ២០២៥

...បន្ត

គម្រោងទី ២៖ ជញ្ជាំងការពារ Web Application Firewall – ការការពារទ្រព្យសម្បត្តិឌីជីថល

នៅក្នុងយុគសម័យមួយ ដែលការរាយប្រហារតាមអ៊ីនធឺណិតដោយប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីរកឃើញ ចំណុចខ្សោយ ធនាគារ BIDC បានអនុវត្ត “ខែលដែក” Fortinet FortiWeb-400F ដើម្បីការពារសេវាធនាគារអនឡាញ របស់ខ្លួន។ ការវិនិយោគនេះជួយការពារកេរ្តិ៍ឈ្មោះធនាគារ និងធានាសុវត្ថិភាពហិរញ្ញវត្ថុរបស់អតិថិជន។

FortiWeb-400F ប្រើម៉ាស៊ីន (Machine Learning) ដើម្បីបង្កើតគំរូ ធម្មតាសម្រាប់កម្មវិធីនីមួយៗ ហើយរារាំង ដោយស្វ័យប្រវត្តិការចូលប្រើណាមួយដែលខុសពីគំរូនេះ រួមទាំងការរាយប្រហារប្រភេទ zero-day ផងដែរ។



គម្រោងទី ៣៖ ប្រព័ន្ធគ្រួតពិនិត្យ EMS APC NetBotz 750 – ស្តង់ដារសម្រាប់ហេដ្ឋារចនាសម្ព័ន្ធបែតង

ប្រព័ន្ធគ្រួតពិនិត្យបរិស្ថាន (EMS) APC NetBotz 750 នៅធនាគារ BIDC ធានាថាស្ថិតភាពនៃបន្ទប់ម៉ាស៊ីនមេ របស់ ធនាគារ ដោយត្រួតពិនិត្យទូរខ្សែបករណ៍ (rack cabinets) ចំនួន ១១ សម្រាប់សីតុណ្ហភាព សំណើម និងការលេចធ្លាយទឹក ព្រមទាំង ភ្ជាប់ជាមួយការវាស់ស្ទង់ភាព និងឧបករណ៍ចាប់សញ្ញាដើម្បីការពារការចូលប្រើដោយគ្មានការអនុញ្ញាត។

ការរក្សាស្ថានភាពឲ្យសមស្របដែលអាចបន្ថែមអាយុកាលខ្សែបករណ៍បានចន្លោះពី ៣ ទៅ ៥ ឆ្នាំ ដោយកាត់បន្ថយចំណាយ ក្នុងការវិនិយោគ និងកាត់បន្ថយការកែសំណល់អេឡិចត្រូនិក (e-waste)។ បន្ថែមពីនេះ ការកែលម្អប្រសិទ្ធភាពប្រព័ន្ធគ្រួតពិនិត្យដោយ ប្រើទិន្នន័យពី EMS បានកាត់បន្ថយការប្រើប្រាស់ថាមពល ដោយមានការកាត់បន្ថយ ១៤.២% នៃគីឡូវ៉ាត់ម៉ោង (kWh) ក្នុង ប្រាក់ចំណូលទូទាំងប្រព័ន្ធ។ នេះបង្ហាញពីទស្សនៈថា «ការការពារល្អជាងការព្យាបាល» ក្នុងការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធប្រកប ដោយចីរភាព។




ចក្ខុវិស័យយុទ្ធសាស្ត្រ និងការរីកចម្រើន ក្នុងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន នៅធនាគារ BIDC ក្នុងឆ្នាំ ២០២៥

...បន្ត

គម្រោងទី ៤៖ Mattermost & NextCloud – ធានាការទិន្នន័យ និងការទំនាក់ទំនងមានសុវត្ថិភាព

ធនាគារ BIDC បានផ្លាស់ប្តូរពីការប្រើប្រាស់កម្មវិធីដែលមានហានិភ័យដូចជា Telegram ទៅជា Mattermost និង NextCloud ដែលផ្តល់អត្ថប្រយោជន៍សំខាន់ៗជាច្រើនដូចជា៖ ការគ្រប់គ្រងទិន្នន័យពេញលេញ មានប្រព័ន្ធការពារខ្ពស់ ការផ្ទៀងផ្ទាត់អត្តសញ្ញាណ ១០០% និងការស្ដេនមេរោគដោយស្វ័យប្រវត្តិ។

ការរួមបញ្ចូលនេះអនុញ្ញាតឱ្យបុគ្គលិកធនាគារ BIDC សហការងារបានយ៉ាងមានសុវត្ថិភាពនិងមានប្រសិទ្ធភាពទោះបីជាពេលធ្វើការពីចម្ងាយ ខណៈពេលដែលអាចរក្សាទុកទិន្នន័យការងារចាស់ៗ ដោយត្រូវទៅតាមបទប្បញ្ញត្តិ។ គម្រោងនេះបានលើកកម្ពស់បុព្វធម៌ការងារដ៏ថ្លៃថ្លា ដោយផ្តោតលើសុវត្ថិភាព និងប្រសិទ្ធភាព។



ការអភិវឌ្ឍរបស់បុគ្គលិក

នៅឆ្នាំ ២០២៥ គណៈគ្រប់គ្រងរបស់ធនាគារ BIDC បន្តផ្តល់អាទិភាពដល់សុខុមាលភាពបុគ្គលិក ជាផ្នែកសំខាន់នៃការអភិវឌ្ឍប្រកបដោយចីរភាព។ ធនាគារបានរក្សា និងពង្រីកកម្មវិធីប្រចាំឆ្នាំ ដូចជា៖ ទេសចរណ៍ ការធ្វើដំណើរទស្សនកិច្ច និងចូលរួមសម្រាក ដើម្បីជួយបន្តសមត្ថភាពការងារ បង្កើនគុណភាពក្នុងការងារទាំងអស់ ទាំងផ្នែកសម្ភារៈ និងផ្នែកស្មារតីព្រមទាំងពង្រឹងទំនាក់ទំនងរវាងមិត្តរួមការងារ និងគ្រួសារ។ សកម្មភាពទាំងនេះមិនត្រឹមតែបង្កើនការចូលរួម និងលើកទឹកចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែទាំបង្ហាញពីការគោរព និងការសរសើរដល់ការប្រែប្រួលរបស់បុគ្គលិកផងដែរ។

បន្ថែមពីកម្មវិធីសុខុមាលភាពធនាគារ BIDC ក៏បានបង្កើតសហគមន៍ខាងក្នុងមានភាពរស់រវើកតាមរយៈសកម្មភាពសហជីព កីឡា ការផ្លាស់ប្តូរវប្បធម៌ និងកម្មវិធីកម្សាន្តផ្សេងៗ។ សកម្មភាពប្រចាំដូចជា បាល់ទាត់ Pickleball និងការបង្កើតក្រុម (team-building) និងកម្មវិធីសហគមន៍ បានបង្កើតឱកាសសម្រាប់ការភ្ជាប់ទំនាក់ទំនង និងគុណភាពជីវិត-ការងារ។ ធនាគារ BIDC ជឿជាក់ថា បរិយាកាសការងារដែលគាំទ្រ និងជំរុញទឹកចិត្ត គឺជាកូនសោរមួយយ៉ាងសំខាន់សម្រាប់រក្សាទុកបុគ្គលិកដែលមានសមត្ថភាព។

ការសាងសង់វប្បធម៌អាជីវកម្មរឹងមាំ នៅតែជាគោលដៅដ៏សំខាន់មួយ។ ធនាគារបានបង្កើតបរិយាកាសវប្បធម៌ក្លាយជាការរួម និងផ្តល់អត្ថប្រយោជន៍ជាក់ស្តែងដើម្បីជំរុញបុគ្គលិករាល់ថ្ងៃ។ មូលដ្ឋាននេះអនុញ្ញាតឱ្យអង្គការទាំងមូលអភិវឌ្ឍកាន់តែលឿន និងសេរីកម្មកាន់តែទំនើប ព្រមទាំងលើកកម្ពស់ការសិក្សា និងភាពច្នៃប្រឌិតថ្មី។

ការអភិវឌ្ឍវប្បធម៌ល្អៗអាជីវកម្ម

នៅឆ្នាំ ២០២៥ ធនាគារ BIDC បានធ្វើអោយប្រសើរឡើងនូវវប្បធម៌ល្អ ដោយបង្កើតការប្រែប្រួលវប្បធម៌ទៅជាការអនុវត្តប្រចាំថ្ងៃ។ គោលនយោបាយប្រាក់ឈ្នួល និងសុខុមាលភាពត្រូវបានភ្ជាប់យ៉ាងជិតស្និទ្ធជាមួយលទ្ធផលការងារ និងការចូលរួមជាក់ស្តែងដើម្បីធានាភាពយុត្តិធម៌តម្លាភាព និងគោរពតាមច្បាប់។ ដោយហេតុនេះធ្វើអោយបុគ្គលិកមានការទទួលស្គាល់ច្បាស់លាស់ និងសាងសង់អាជីវកម្មពេលវេលាវែងនៅធនាគារ។

ធនាគារ BIDC ក៏ផ្តោតលើការកែលម្អសមត្ថភាពវិជ្ជាជីវៈតាមរយៈ ការបណ្តុះបណ្តាលការណែនាំអនុវត្ត និងការទទួលខុសត្រូវថ្មីៗ។ ជំនួសឱ្យការផ្តល់អាទិភាពដល់តំណែង ធនាគារបានសង្កត់ធ្ងន់លើការត្រៀមខ្លួនជាស្រេចលើជំនាញជាក់ស្តែង និងកិច្ចសហការផ្លាស់ប្តូរផ្នែកការងារ។ ការផ្លាស់ប្តូរផ្ទៃក្នុង និងការធ្វើផែនការបន្តនេះបានក្លាយជាឧបករណ៍សំខាន់សម្រាប់ការអភិវឌ្ឍមេដឹកនាំនាពេលអនាគតក្នុងអង្គការ។ និងផែនការបន្តនេះជំនួសបានក្លាយជាឧបករណ៍យ៉ាងសំខាន់សម្រាប់បង្កើតមេដឹកនាំនាពេលអនាគត។

លើសពីនេះ ធនាគារ BIDC បានយកចិត្តទុកដាក់កាន់តែខ្លាំងទៅលើបទពិសោធន៍របស់បុគ្គលិកទាំងមូល។ សកម្មភាពចូលរួម ការទទួលស្គាល់ពីមិត្តរួមក្រុម និងគំនិតផ្តួចផ្តើមដែលគាំទ្រដល់គុណភាពការងារ-ជីវិត បានជួយបង្កើតបរិយាកាសកាន់តែបើកចំហគាំទ្រ និងជំរុញដោយការអនុវត្តការងារ។ មូលដ្ឋានគ្រឹះទាំងនេះបានអនុញ្ញាតឱ្យធនាគារ BIDC រក្សាកម្លាំងពលកម្មស្នូលដែលមានស្ថិរភាព ខណៈពេលដែលបានទាក់ទាញនូវបុគ្គលិកដែលមានទេពកោសល្យថ្មីៗ។



ថ្នាក់ដឹកនាំ និងបុគ្គលិកតំណាងធនាគារ BIDC ប្រគល់អំណោយដល់មណ្ឌលកុមារកំព្រាភ្នំព្រៃជុំ ខេត្តកំពង់ស្ពឺ



បុគ្គលិកធនាគារ BIDC ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធ C.one

ការរួមចំណែកទៅលើសកម្មភាពសហគមន៍

ធនាគារ BIDC មិនត្រឹមតែផ្តោតលើអាជីវកម្មប៉ុណ្ណោះទេ ថែមទាំងអនុវត្តកម្មវិធីសន្តិសុខសង្គម ដើម្បីជ្រើសមើលកិច្ចការ រាងប្រជាជនកម្ពុជានិងរៀនសូត្រ ចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការនៅកម្ពុជា ធនាគារ BIDC បានផ្តល់ជំនួយសង្គមជិត ១០ លានដុល្លារអាមេរិក ក្នុងវិស័យអប់រំ សុខាភិបាល ការពារ COVID-19 ជំនួយសម្រាប់ជនក្រីក្រ ការសង្គ្រោះគ្រោះមហន្តរាយ ធម្មជាតិ និងសកម្មភាពសង្គមផ្សេងៗ។

នៅឆ្នាំ ២០២៥ ធនាគារ BIDC បានសហការជាមួយក្រសួងអប់រំយុវជននិងកីឡា ដើម្បីបើកកម្មវិធី “អាហារូបករណ៍ BIDC” ដែលមានទឹកប្រាក់ចំនួន ២០០,០០០ ដុល្លារអាមេរិក ដើម្បីគាំទ្រនិស្សិតឆ្នើម ២០ នាក់ ពីឆ្នាំ ២០២៥ ដល់ឆ្នាំ ២០២៨។ ធនាគារក៏បានចូលរួមសកម្មភាពមនុស្សធម៌ជាច្រើន ដូចជា៖ កាកបាទក្រហម ជួយដល់សហគមន៍ក្រីក្រ។

ធនាគារ BIDC ក៏លើកទឹកចិត្តបុគ្គលិកចូលរួមបរិច្ចាគឈាម និងសកម្មភាពសង្គមផ្សេងៗ។ យើងបានរៀបចំ ដំណើរទស្សនកិច្ច និងសកម្មភាពសប្បុរសធម៌ជាមួយអង្គការសង្គម ដូចជា៖ សមាគមជនក្រីក្រ (HAP) នៅខេត្តកំពង់ស្ពឺ។ សកម្មភាពទាំងនេះបង្ហាញពីការប្តេជ្ញាចិត្តក្នុងសង្គម និងភាពចែករំលែក។

នៅចុងឆ្នាំ ២០២៥ ធនាគារ BIDC បានគាំទ្រមូលនិធិសប្បុរសធម៌ ដើម្បីជួយជនភៀសខ្លួន និងអតីតយុទ្ធជនកម្ពុជា ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនជាមួយប្រទេសថៃ។ សកម្មភាពទាំងនេះបង្ហាញពីការទទួលខុសត្រូវសង្គម និងផ្សព្វផ្សាយ រូបភាពជាវិជ្ជមានរបស់ធនាគារ BIDC ទៅកាន់សហគមន៍។



ធនាគារ BIDC មានមោទនភាពក្នុងការផ្តល់អំណោយដល់កាកបាទក្រហមកម្ពុជា ពីដំបូងដល់អំណោយនេះ ធ្វើឡើងក្រោមគ្រួសារ ឯកឧត្តម លោកបណ្ឌិត ពេជ្រ ប៊ុនធីនី អនុប្រធានកាកបាទក្រហមកម្ពុជា



គណៈគ្រប់គ្រងនៃធនាគារBIDC និងរដ្ឋមន្ត្រីក្រសួងអប់រំកម្ពុជា ក្នុងពិធីប្រគល់អាហារូបករណ៍ដល់និស្សិតកម្ពុជា



បុគ្គលិកធនាគារ BIDC ចូលរួមបរិច្ចាគឈាម ដែលសហការរៀបចំដោយធនាគារជាតិនៃកម្ពុជា និងសមាគមធនាគារនៅកម្ពុជា



ផ្នែកទី ០៥
របាយការណ៍ហិរញ្ញវត្ថុសវនកម្ម
ឆ្នាំ ២០២៥

៦៨

របាយការណ៍ហិរញ្ញវត្ថុសវនកម្មឆ្នាំ ២០២៥

របាយការណ៍ហិរញ្ញវត្ថុសវនកម្មឆ្នាំ ២០២៥



Ernst & Young (Cambodia) Ltd.
5th Floor, Emerald Building
64 Preah Norodom Boulevard
Corner Street 178, Sangkat Chey Chumneah
Khan Daun Penh, Phnom Penh, Cambodia

Tel: +855 23 860 450/451
Email: eykoc@kh.ey.com
Website: ey.com/en_kh

Reference: 61090109/69097246/HN

INDEPENDENT AUDITOR'S REPORT

To: **The Owners of Bank for Investment and Development of Cambodia Plc.**

Opinion

We have audited the consolidated financial statements of Bank for Investment and Development of Cambodia Plc and its subsidiary (collectively referred to as "the Group") which comprise the consolidated statement of financial position as at 31 December 2025, and the consolidated statement of comprehensive income, consolidated statement of changes in equity and consolidated statement of cash flows for the year then ended, and notes to the consolidated financial statements, including material accounting policy information.

In our opinion, the accompanying consolidated financial statements give a true and fair view of the consolidated financial position of the Group as at 31 December 2025, and of its consolidated financial performance and its consolidated cash flows for the year then ended in accordance with Cambodian International Financial Reporting Standards ("CIFRSs").

Basis for Opinion

We conducted our audit in accordance with Cambodian International Standards on Auditing ("CISAs"). Our responsibilities under those standards are further described in the *Auditor's Responsibilities for the Audit of the Financial Statements* section of our report. We are independent of the Group in accordance with the Prakas issued by the Ministry of Economy and Finance of Cambodia on Code of Ethics for Professional Accountants and Auditors as applicable to audits of financial statements of public interest entities, together with the ethical requirements that are relevant to our audit of the financial statements of public interest entities in Cambodia. We have also fulfilled our other ethical responsibilities in accordance with these requirements. We believe that the audit evidence we have obtained is sufficient and appropriate to provide a basis for our opinion.

Information other than the consolidated Financial Statements and Auditor's Report Thereon

The other information obtained at the date of the auditor's report comprises the Report of the Board of Directors as set out in pages 1 to 5. Management is responsible for the other information.

Our opinion on the consolidated financial statements does not cover the other information and we do not express any form of assurance conclusion thereon.

In connection with our audit of the consolidated financial statements, our responsibility is to read the other information and, in doing so, consider whether the other information is materially inconsistent with the consolidated financial statements or our knowledge obtained in the audit or otherwise appears to be materially misstated. If, based on the work we have performed, we conclude that there is a material misstatement of this other information, we are required to report that fact. We have nothing to report in this regard.



Shape the future
with confidence

Responsibilities of Management and Those Charged with Governance for the Consolidated Financial Statements

Management is responsible for the preparation of consolidated financial statements that give a true and fair view in accordance with CIFRSs, and for such internal control as management determines is necessary to enable the preparation of consolidated financial statements that are free from material misstatement, whether due to fraud or error.

In preparing the consolidated financial statements, management is responsible for assessing the Group's ability to continue as a going concern, disclosing, as applicable, matters related to going concern and using the going concern basis of accounting unless management either intends to liquidate the Group or to cease operations, or has no realistic alternative but to do so.

Those charged with governance are responsible for overseeing the Group's financial reporting process.

Auditors' Responsibilities for the Audit of the Consolidated Financial Statements

Our objectives are to obtain reasonable assurance about whether the consolidated financial statements as a whole are free from material misstatement, whether due to fraud or error, and to issue an auditor's report that includes our opinion. Reasonable assurance is a high level of assurance, but is not a guarantee that an audit conducted in accordance with CISAs will always detect a material misstatement when it exists. Misstatements can arise from fraud or error and are considered material if, individually or in the aggregate, they could reasonably be expected to influence the economic decisions of users taken on the basis of these consolidated financial statements.

As part of an audit in accordance with CISAs, we exercise professional judgment and maintain professional skepticism throughout the audit. We also:

- Identify and assess the risks of material misstatement of the consolidated financial statements, whether due to fraud or error, design and perform audit procedures responsive to those risks, and obtain audit evidence that is sufficient and appropriate to provide a basis for our opinion. The risk of not detecting a material misstatement resulting from fraud is higher than for one resulting from error, as fraud may involve collusion, forgery, intentional omissions, misrepresentations, or the override of internal control.
- Obtain an understanding of internal control relevant to the audit in order to design audit procedures that are appropriate in the circumstances, but not for the purpose of expressing an opinion on the effectiveness of the Group's internal control.
- Evaluate the appropriateness of accounting policies used and the reasonableness of accounting estimates and related disclosures made by management.
- Conclude on the appropriateness of management's use of the going concern basis of accounting and, based on the audit evidence obtained, whether a material uncertainty exists related to events or conditions that may cast significant doubt on the Group's ability to continue as a going concern. If we conclude that a material uncertainty exists, we are required to draw attention in our auditor's report to the related disclosures in the consolidated financial statements or, if such disclosures are inadequate, to modify our opinion. Our conclusions are based on the audit evidence obtained up to the date of our auditor's report. However, future events or conditions may cause the Group to cease to continue as a going concern.
- Evaluate the overall presentation, structure and content of the consolidated financial statements, including the disclosures, and whether the consolidated financial statements represent the underlying transactions and events in a manner that achieves fair presentation.
- Obtain sufficient appropriate audit evidence regarding the financial information of the entities or business activities within the Group to express an opinion on the consolidated financial statements. We are responsible for the direction, supervision and performance of the group audit. We remain solely responsible for our audit opinion.

របាយការណ៍ហិរញ្ញវត្ថុសវនកម្មឆ្នាំ ២០២៥

...បន្ត



Shape the future
with confidence

Auditors' Responsibilities for the Audit of the Consolidated Financial Statements (continued)

We communicate with those charged with governance regarding, among other matters, the planned scope and timing of the audit and significant audit findings, including any significant deficiencies in internal control that we identify during our audit.



Hong Khav
Partner

Ernst & Young (Cambodia) Ltd.
Certified Public Accountants
Registered Auditors

Phnom Penh, Kingdom of Cambodia

30 March 2026

Bank for Investment and Development of Cambodia Plc.

CONSOLIDATED STATEMENT OF FINANCIAL POSITION as at 31 December 2025

Notes	31 December 2025		31 December 2024		
	US\$	KHR'000	US\$	KHR'000	
		(Note 2.1.1)		(Note 2.1.1)	
ASSETS					
Cash on hand and other cheque items	3	9,971,054	40,013,840	13,562,232	54,587,984
Balances with the National Banks	4	99,900,412	400,900,353	67,493,795	271,662,525
Due from other financial institutions	5	179,594,619	720,713,206	88,499,565	356,210,749
Loans to customers	7	752,501,925	3,019,790,225	698,721,776	2,812,355,148
Other assets	8	6,547,893	26,276,695	8,551,737	34,420,742
Investments in securities at FVTPL	6	124,576	499,923	124,279	500,223
Investments in securities at amortized cost	6	5,898,652	23,671,291	7,274,248	29,278,848
Asset held for sale	9	-	-	16,000,733	64,402,949
Property and equipment	10	16,557,106	66,443,666	16,597,042	66,803,094
Right-of-use assets	11	27,497,815	110,348,732	29,153,968	117,344,721
Intangible assets	12	1,964,812	7,884,791	2,332,017	9,386,368
Deferred tax assets	15	2,433,897	9,767,229	2,350,653	9,461,378
TOTAL ASSETS		1,102,992,761	4,426,309,951	950,662,045	3,826,414,729
LIABILITIES AND EQUITY					
LIABILITIES					
Deposits from financial institutions	13	410,660,068	1,647,978,853	332,857,413	1,339,751,087
Deposits from customers	14	566,224,048	2,272,257,105	474,485,891	1,909,805,711
Income tax payable	15	1,126,729	4,521,563	794,327	3,197,166
Other liabilities	16	2,344,863	9,409,935	7,186,785	28,926,810
Liabilities directly associated with the assets held for sale	9	-	-	7,427,220	29,894,560
Lease liabilities	17	10,235,131	41,073,581	12,708,920	51,153,403
TOTAL LIABILITIES		990,590,839	3,975,241,037	835,460,556	3,362,728,737
EQUITY					
Paid-up capital	18	100,000,000	411,920,000	100,000,000	411,920,000
Foreign exchange translation reserves		(1,017,317)	(4,154,072)	(1,165,783)	(4,749,569)
General banking reserves	18	5,855,040	23,727,892	5,814,418	23,566,270
Retained earnings		7,564,199	30,745,510	6,178,110	25,185,907
Total equity attributable to the equity holders of the Parent Company		112,401,922	462,239,330	110,826,745	455,922,608
Total equity attributable to non-controlling interest		-	-	4,374,744	17,644,689
Cumulative translation differences		-	(11,170,416)	-	(9,881,305)
TOTAL EQUITY		112,401,922	451,068,914	115,201,489	463,685,992
TOTAL LIABILITIES AND EQUITY		1,102,992,761	4,426,309,951	950,662,045	3,826,414,729

របាយការណ៍ហិរញ្ញវត្ថុសរុបឆ្នាំ ២០២៥

...បន្ត

Bank for Investment and Development of Cambodia Plc.

CONSOLIDATED STATEMENT OF COMPREHENSIVE INCOME
for the year ended 31 December 2025

	Notes	2025		2024	
		US\$	KHR'000 (Note 2.1.1)	KHR'000 (Note 2.1.1)	KHR'000 (Note 2.1.1)
Interest income	19	58,623,534	235,138,995	53,511,634	217,845,862
Interest expense	20	(34,190,558)	(137,138,328)	(32,144,026)	(130,858,330)
Net interest income		24,432,976	98,000,667	21,367,608	86,987,532
Fee and commission income		3,040,205	12,194,262	3,311,958	13,482,981
Fee and commission expense		(1,591,452)	(6,383,314)	(1,093,776)	(4,452,762)
Net fee and commission income	21	1,448,753	5,810,948	2,218,182	9,030,219
Income from securities	22	685,959	2,751,382	1,108,432	4,512,427
Other operating income	23	1,136,818	4,559,777	216,550	881,575
TOTAL OPERATING INCOME		27,704,506	111,122,774	24,910,772	101,411,753
Provision for expected credit losses	24	(6,363,896)	(25,525,587)	(4,510,692)	(18,363,027)
Recovery from loans previously written-off		3,543,409	14,212,613	1,767,778	7,196,624
NET OPERATING INCOME		24,884,019	99,809,800	22,167,858	90,245,350
Personnel expenses	25	(10,041,833)	(40,277,792)	(8,791,317)	(35,789,452)
Depreciation and amortization	26	(4,332,186)	(17,376,398)	(4,134,256)	(16,830,556)
Operating expenses	27	(7,356,171)	(29,505,602)	(7,187,623)	(29,260,813)
TOTAL OPERATING EXPENSES		(21,730,190)	(87,159,792)	(20,113,196)	(81,880,821)
PROFIT BEFORE TAX	15.1	3,153,829	12,650,008	2,054,662	8,364,529
Income tax expense	15.1	(1,098,349)	(4,405,478)	(655,654)	(2,669,167)
PROFIT FOR THE YEAR		2,055,480	8,244,530	1,399,008	5,695,362
Gain after tax for the year from discontinued operations	9	-	-	504,247	2,052,789
NET PROFIT FOR THE YEAR		2,055,480	8,244,530	1,903,255	7,748,151
Profit attribute to:					
Net profit attributable to the equity holders of the Parent Company		2,055,480	8,244,530	1,762,354	7,174,541
Non-controlling interests		-	-	140,901	573,610
		2,055,480	8,244,530	1,903,255	7,748,151
<i>Other comprehensive income:</i>					
Exchange difference on translation of foreign operations		148,466	595,497	(238,923)	(972,656)
Exchange differences on translation		-	(1,289,111)	-	(7,127,458)
TOTAL COMPREHENSIVE INCOME FOR THE YEAR		2,203,946	7,550,916	1,664,332	(351,963)
Total comprehensive income attributable to:					
Equity holders of the Parent Company		2,203,946	7,550,916	1,523,431	(925,573)
Non-controlling interest		-	-	140,901	573,610
		2,203,946	7,550,916	1,664,332	(351,963)

Bank for Investment and Development of Cambodia Plc.

CONSOLIDATED STATEMENT OF CHANGES IN EQUITY
for the year ended 31 December 2025

	Paid-up capital		General banking reserves		Foreign exchange translation reserve		Retained earnings		Total equity attributable to equity holders of the Parent Company		Non-controlling interest		Cumulative currency translation differences		Total
	US\$	KHR'000 (Note 2.1.1)	US\$	KHR'000 (Note 2.1.1)	US\$	KHR'000 (Note 2.1.1)	US\$	KHR'000 (Note 2.1.1)	US\$	KHR'000 (Note 2.1.1)	US\$	KHR'000 (Note 2.1.1)	US\$	KHR'000 (Note 2.1.1)	
As at 1 January 2025	100,000,000	411,920,000	5,814,418	23,566,270	(1,165,783)	(4,749,569)	6,178,110	25,185,907	110,826,745	455,922,608	4,374,744	17,644,689	(9,881,305)	115,201,489	463,685,992
Net profit for the year	-	-	-	-	-	-	2,055,480	8,244,530	2,055,480	8,244,530	-	-	-	2,055,480	8,244,530
Currency translation differences	-	-	-	-	148,466	595,497	-	-	148,466	595,497	-	-	-	148,466	595,497
Exchange difference on translation of foreign operations	-	-	-	-	-	-	-	-	-	-	-	-	(1,289,111)	-	(1,289,111)
Total comprehensive income for the year	-	-	-	-	148,466	595,497	-	-	148,466	595,497	-	-	(1,289,111)	-	(1,289,111)
Appropriation during the year (Note 18)	-	-	111,588	447,579	-	-	(111,588)	(447,579)	-	-	-	-	-	-	-
Other (Note 2.2.1.5)	-	-	(70,966)	(285,957)	-	-	(557,803)	(2,237,348)	(628,769)	(2,523,305)	(4,374,744)	(17,644,689)	-	(5,003,513)	(20,167,994)
As at 31 December 2025	100,000,000	411,920,000	5,855,040	23,727,892	(1,017,317)	(4,154,072)	7,564,199	30,745,510	112,401,922.00	462,239,330	-	-	(11,170,416)	112,401,922	451,068,914
As at 1 January 2024	100,000,000	411,920,000	5,430,554	22,003,560	(926,860)	(3,776,913)	5,154,070	21,017,042	109,657,764	451,163,689	4,574,393	18,457,458	(2,753,847)	114,232,157	466,867,300
Net profit for the year	-	-	-	-	-	-	1,762,354	7,174,541	1,762,354	7,174,541	140,901	573,610	-	1,903,255	7,748,151
Currency translation differences	-	-	-	-	-	-	-	-	-	-	-	-	(7,127,458)	-	(7,127,458)
Exchange difference on translation of foreign operations	-	-	-	-	(238,923)	(972,656)	-	-	(238,923)	(972,656)	-	-	-	(238,923)	(972,656)
Total comprehensive income for the year	-	-	-	-	(238,923)	(972,656)	1,762,354	7,174,541	1,523,431	6,201,885	140,901	573,610	(7,127,458)	1,664,332	(351,963)
Appropriation during the year (Note 18)	-	-	383,864	1,562,710	-	-	(383,864)	(1,562,710)	(354,450)	(1,442,966)	(340,550)	(1,386,379)	-	(695,000)	(2,829,345)
Dividend payment	-	-	-	-	-	-	(354,450)	(1,442,966)	(354,450)	(1,442,966)	-	-	-	(695,000)	(2,829,345)
As at 31 December 2024	100,000,000	411,920,000	5,814,418	23,566,270	(1,165,783)	(4,749,569)	6,178,110	25,185,907	110,826,745	455,922,608	4,374,744	17,644,689	(9,881,305)	115,201,489	463,685,992

របាយការណ៍ហិរញ្ញវត្ថុសរុបឆ្នាំ ២០២៥

...បន្ត

Bank for Investment and Development of Cambodia Plc.

CONSOLIDATED STATEMENT OF CASH FLOWS for the year ended 31 December 2025

Notes	2025		2024		
	US\$	KHR'000 (Note 2.1.1)	US\$	KHR'000 (Note 2.1.1)	
Net cash provided by operating activities	28	80,000,232	320,880,931	23,615,264	96,137,738
Cash flows from investing activities					
Acquisitions of:					
Property and equipment		(1,865,033)	(7,480,647)	(1,002,485)	(4,081,116)
Intangible assets		-	-	(55,520)	(226,022)
Proceeds from disposal of property and equipment		5,711	22,907	(71)	(289)
Dividend received		57,129	229,144	276,049	1,123,795
Proceed from disposal of investments		-	-	1,052,383	4,284,251
Net cash (used in)/from investing activities		(1,802,193)	(7,228,596)	270,356	1,100,619
Financing activities					
Profit transfer to shareholders		-	-	(695,000)	(2,829,345)
Repayment of principal portion of lease liabilities		(2,230,518)	(8,946,608)	(2,748,901)	(11,190,774)
Net cash used in financing activities		(2,230,518)	(8,946,608)	(3,443,901)	(14,020,119)
Net increase in cash and cash equivalents		75,967,521	304,705,727	20,441,719	83,218,238
Cash and cash equivalents at beginning of year	3	109,027,825	438,836,996	88,825,029	362,850,242
Exchange difference on translation of foreign operation		148,466	595,497	(238,923)	(972,656)
Foreign exchange difference		-	(1,156,102)	-	(6,258,828)
Cash and cash equivalents at end of year	3	185,143,812	742,982,118	109,027,825	438,836,996
Additional information on operational cashflows from interest:					
Interest received		51,266,234	205,628,866	47,656,914	194,011,297
Interest paid		(31,338,946)	(125,700,512)	(32,584,298)	(132,650,679)

Bank for Investment and Development of Cambodia Plc.

NOTES TO THE CONSOLIDATED FINANCIAL STATEMENTS (continued)
as at 31 December 2025 and for the year then ended

7. LOANS TO CUSTOMERS

	2025		2024	
	US\$	KHR'000 (Note 2.1.1)	US\$	KHR'000 (Note 2.1.1)
Individual loans	335,402,119	1,345,968,703	237,066,005	954,190,670
Loans to enterprises	389,733,386	1,564,000,078	438,734,601	1,765,906,769
Impact of processing fees	(2,176,784)	(8,735,434)	(2,501,656)	(10,069,165)
Accrued interest receivables	47,714,681	191,479,015	39,555,615	159,211,350
Gross loans to customers	770,673,402	3,092,712,362	712,854,565	2,869,239,624
Allowance for ECL	(18,171,477)	(72,922,137)	(14,132,789)	(56,884,476)
Net loans to customers	752,501,925	3,019,790,225	698,721,776	2,812,355,148

An analysis of changes in the gross carrying amount and the corresponding ECL allowances follow:

	2025			
	Stage 1 US\$	Stage 2 US\$	Stage 3 US\$	Total US\$
Gross carrying amount as at 1 January	611,229,824	21,140,298	80,484,443	712,854,565
Newly originated assets	337,545,068	6,376,102	71,339,001	415,260,171
Assets derecognized or repaid (excluding write-offs)	(289,363,861)	(9,369,406)	(54,147,553)	(352,880,820)
Transfers to Stage 1	19,147,363	(4,983,204)	(14,164,159)	-
Transfers to Stage 2	(3,928,319)	7,941,813	(4,013,494)	-
Transfers to Stage 3	(30,486,524)	(5,213,038)	35,699,562	-
Amounts written off	-	-	(2,246,327)	(2,246,327)
Exchange difference on translation	(2,264,918)	(7,508)	(41,761)	(2,314,187)
Balance at 31 December	641,878,633	15,885,057	112,909,712	770,673,402
KHR'000 (Note 2.1.1)	2,575,858,954	63,746,734	453,106,674	3,092,712,362
ECL allowance as at 1 January	2,938,263	1,164,550	10,029,976	14,132,789
Newly originated assets	2,655,888	10,080	5,378,689	8,044,657
Assets derecognized or repaid (excluding write offs)	(1,058,617)	(337,053)	(5,435,901)	(6,831,571)
Transfers to Stage 1	2,918,863	(360,349)	(2,558,514)	-
Transfers to Stage 2	(10,945)	806,900	(795,955)	-
Transfers to Stage 3	(192,126)	(437,529)	629,655	-
Impact on ECL of exposures transferred between stages during the year.	(2,807,859)	(218,056)	4,407,110	1,381,195
Changes in models/input parameters	558,634	87,526	3,114,355	3,760,515
Amounts written off	-	-	(2,246,328)	(2,246,328)
Exchange difference on translation	(69,406)	(18)	(356)	(69,780)
Balance at 31 December	4,932,695	716,051	12,522,731	18,171,477
KHR'000 (Note 2.1.1)	19,794,905	2,873,513	50,253,719	72,922,137

របាយការណ៍ហិរញ្ញវត្ថុសរុបឆ្នាំ ២០២៥

...បន្ត

Bank for Investment and Development of Cambodia Plc.

NOTES TO THE CONSOLIDATED FINANCIAL STATEMENTS (continued)
as at 31 December 2025 and for the year then ended

7. LOANS TO CUSTOMERS (continued)

	2024			
	Stage 1 US\$	Stage 2 US\$	Stage 3 US\$	Total US\$
Gross carrying amount as at 1 January	593,723,061	20,578,661	60,755,429	675,057,151
Newly originated assets	279,332,540	10,316,589	16,215,653	305,864,782
Assets derecognized or repaid (excluding write-offs)	(246,782,536)	(8,362,486)	(5,397,400)	(260,542,422)
Transfers to Stage 1	14,928,137	(8,364,913)	(6,563,224)	-
Transfers to Stage 2	(8,030,245)	8,030,245	-	-
Transfers to Stage 3	(19,554,010)	(1,039,718)	20,593,728	-
Amounts written off	-	-	(5,045,295)	(5,045,295)
Exchange difference on translation	(2,387,123)	(18,080)	(74,448)	(2,479,651)
Balance at 31 December	611,229,824	21,140,298	80,484,443	712,854,565
KHR'000 (Note 2.1.1)	2,460,200,042	85,089,699	323,949,883	2,869,239,624
ECL allowance as at 1 January	2,240,276	1,481,386	10,925,939	14,647,601
Newly originated assets	4,034,718	338,588	2,293,561	6,666,867
Assets derecognized or repaid (excluding write offs)	(569,752)	(475,747)	(70,185)	(1,115,684)
Transfers to Stage 1	1,460,057	(634,283)	(825,774)	-
Transfers to Stage 2	(44,725)	44,725	-	-
Transfers to Stage 3	(95,693)	(86,017)	181,710	-
Impact on ECL of exposures transferred between stages during the year.	(1,390,814)	512,558	3,226,607	2,348,351
Changes in models/input parameters	(2,695,804)	(16,660)	(661,364)	(3,373,828)
Amounts written off	-	-	(5,045,295)	(5,045,295)
Exchange difference on translation	-	-	4,777	4,777
Balance at 31 December	2,938,263	1,164,550	10,029,976	14,132,789
KHR'000 (Note 2.1.1)	11,826,509	4,687,314	40,370,653	56,884,476

Further analyses of loans to customers are set out below.

(a) By stage of loans to customers

	2025		2024	
	US\$	KHR'000 (Note 2.1.1)	US\$	KHR'000 (Note 2.1.1)
Stage 1	641,878,633	2,575,858,954	611,229,824	2,460,200,042
Stage 2	15,885,057	63,746,734	21,140,298	85,089,699
Stage 3	112,909,712	453,106,674	80,484,443	323,949,883
Total gross loans	770,673,402	3,092,712,362	712,854,565	2,869,239,624

Bank for Investment and Development of Cambodia Plc.

NOTES TO THE CONSOLIDATED FINANCIAL STATEMENTS (continued)
as at 31 December 2025 and for the year then ended

7. LOANS TO CUSTOMERS

	2025		2024	
	US\$	KHR'000 (Note 2.1.1)	US\$	KHR'000 (Note 2.1.1)
Individual loans	335,402,119	1,345,968,703	237,066,005	954,190,670
Loans to enterprises	389,733,386	1,564,000,078	438,734,601	1,765,906,769
Impact of processing fees	(2,176,784)	(8,735,434)	(2,501,656)	(10,069,165)
Accrued interest receivables	47,714,681	191,479,015	39,555,615	159,211,350
Gross loans to customers	770,673,402	3,092,712,362	712,854,565	2,869,239,624
Allowance for ECL	(18,171,477)	(72,922,137)	(14,132,789)	(56,884,476)
Net loans to customers	752,501,925	3,019,790,225	698,721,776	2,812,355,148

An analysis of changes in the gross carrying amount and the corresponding ECL allowances follow:

	2025			
	Stage 1 US\$	Stage 2 US\$	Stage 3 US\$	Total US\$
Gross carrying amount as at 1 January	611,229,824	21,140,298	80,484,443	712,854,565
Newly originated assets	337,545,068	6,376,102	71,339,001	415,260,171
Assets derecognized or repaid (excluding write-offs)	(289,363,861)	(9,369,406)	(54,147,553)	(352,880,820)
Transfers to Stage 1	19,147,363	(4,983,204)	(14,164,159)	-
Transfers to Stage 2	(3,928,319)	7,941,813	(4,013,494)	-
Transfers to Stage 3	(30,486,524)	(5,213,038)	35,699,562	-
Amounts written off	-	-	(2,246,327)	(2,246,327)
Exchange difference on translation	(2,264,918)	(7,508)	(41,761)	(2,314,187)
Balance at 31 December	641,878,633	15,885,057	112,909,712	770,673,402
KHR'000 (Note 2.1.1)	2,575,858,954	63,746,734	453,106,674	3,092,712,362
ECL allowance as at 1 January	2,938,263	1,164,550	10,029,976	14,132,789
Newly originated assets	2,655,888	10,080	5,378,689	8,044,657
Assets derecognized or repaid (excluding write offs)	(1,058,617)	(337,053)	(5,435,901)	(6,831,571)
Transfers to Stage 1	2,918,863	(360,349)	(2,558,514)	-
Transfers to Stage 2	(10,945)	806,900	(795,955)	-
Transfers to Stage 3	(192,126)	(437,529)	629,655	-
Impact on ECL of exposures transferred between stages during the year.	(2,807,859)	(218,056)	4,407,110	1,381,195
Changes in models/input parameters	558,634	87,526	3,114,355	3,760,515
Amounts written off	-	-	(2,246,328)	(2,246,328)
Exchange difference on translation	(69,406)	(18)	(356)	(69,780)
Balance at 31 December	4,932,695	716,051	12,522,731	18,171,477
KHR'000 (Note 2.1.1)	19,794,905	2,873,513	50,253,719	72,922,137

របាយការណ៍ហិរញ្ញវត្ថុសរុបឆ្នាំ ២០២៥

...បន្ត

Bank for Investment and Development of Cambodia Plc.

NOTES TO THE CONSOLIDATED FINANCIAL STATEMENTS (continued)
as at 31 December 2025 and for the year then ended

7. LOANS TO CUSTOMERS (continued)

Further analyses of loans to customers are set out below (continued)

(d) By residency, relationship, currency and industry sector (continued)

	2025		2024	
	US\$	KHR'000 (Note 2.1.1)	US\$	KHR'000 (Note 2.1.1)
<i>Industry sector</i>				
Consumer items	372,675,406	1,495,546,403	353,808,217	1,424,078,073
Wholesale and retail	65,146,649	261,433,502	140,990,043	567,484,923
Agriculture	51,985,119	208,616,283	110,964,674	446,632,813
Construction	53,357,936	214,125,397	42,528,927	171,178,931
Manufacturing	62,019,835	248,885,598	30,590,534	123,126,899
Transportation, storage and communication	55,525,177	222,822,535	12,260,987	49,350,473
Real estate	63,328,526	254,137,375	11,697,570	47,082,719
Others	46,634,754	187,145,269	10,013,613	40,304,793
	770,673,402	3,092,712,362	712,854,565	2,869,239,624

(e) By location

	2025		2024	
	US\$	KHR'000 (Note 2.1.1)	US\$	KHR'000 (Note 2.1.1)
Head Office	286,206,860	1,148,548,129	245,929,319	989,865,509
Branches	484,466,542	1,944,164,233	466,925,246	1,879,374,115
	770,673,402	3,092,712,362	712,854,565	2,869,239,624

(f) Annual interest rates

	2025	2024
Loans to enterprises	3.00% - 10.50%	2.00% - 11.50%
Loans to individuals	3.50% - 12.00%	2.00% - 12.00%

8. OTHER ASSETS

	2025		2024	
	US\$	KHR'000 (Note 2.1.1)	US\$	KHR'000 (Note 2.1.1)
Settlement service	814,333	3,267,919	2,743,073	11,040,869
Advances and prepayments	1,995,031	8,006,059	2,044,311	8,228,352
Advances for solving bad debts	2,105,514	8,449,428	1,799,285	7,242,122
Prepaid expenses	937,021	3,760,265	1,047,015	4,214,235
Marginal mortgage	629,027	2,524,285	659,575	2,654,789
Income tax receivables (Note 15)	-	-	201,580	811,359
VAT receivable	17,935	71,974	-	-
Other assets	49,032	196,765	56,898	229,016
	6,547,893	26,276,695	8,551,737	34,420,742

Bank for Investment and Development of Cambodia Plc.

NOTES TO THE CONSOLIDATED FINANCIAL STATEMENTS (continued)
as at 31 December 2025 and for the year then ended

14. DEPOSITS FROM CUSTOMERS

	2025		2024	
	US\$	KHR'000 (Note 2.1.1)	US\$	KHR'000 (Note 2.1.1)
Time deposits	451,740,847	1,812,836,019	379,480,542	1,527,409,182
Demand deposits	114,483,201	459,421,086	95,005,349	382,396,529
	566,224,048	2,272,257,105	474,485,891	1,909,805,711

Deposits from customers are further analyzed as follows:

(a) By maturity

	2025		2024	
	US\$	KHR'000 (Note 2.1.1)	US\$	KHR'000 (Note 2.1.1)
Within 1 month	150,607,675	604,388,600	141,566,181	569,803,878
1 month to 3 months	114,222,348	458,374,283	98,184,258	395,191,638
3 months to 12 months	241,928,414	970,858,725	181,648,780	731,136,340
More than 12 months	59,465,611	238,635,497	53,086,672	213,673,855
	566,224,048	2,272,257,105	474,485,891	1,909,805,711

(b) By relationship

	2025		2024	
	US\$	KHR'000 (Note 2.1.1)	US\$	KHR'000 (Note 2.1.1)
Non-related parties	565,892,582	2,270,926,931	471,053,050	1,895,988,526
Related parties (Note 30)	331,466	1,330,174	3,432,841	13,817,185
	566,224,048	2,272,257,105	474,485,891	1,909,805,711

(c) Range of annual interest rates per annum

	2025	2024
<i>Time deposits</i>		
US\$	0.01% - 7.50%	0.01% - 7.50%
KHR	1.50% - 7.50%	2.25% - 7.50%
VND	0.50% - 7.00%	0.50% - 9.00%
<i>Demand deposits</i>		
US\$	Nil	Nil
KHR	Nil	Nil
VND	Nil	Nil



ផ្នែកទី ០៦
បណ្តាញអាជីវកម្ម

៨២

បណ្តាញអាជីវកម្ម

បណ្តាញអាជីវកម្ម

លរ.	សាខា	អាសយដ្ឋាន
០១	ស្នាក់ការកណ្តាល	អគារលេខ ២៣៥ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
០២	សាខាទួលគោក	អគារលេខ ១-២ ផ្លូវ ២៨៩ សង្កាត់ បឹងកក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
០៣	សាខាភ្នំពេញ	អគារលេខ ៣៣៥ មហាវិថីព្រះមុនីវង្ស សង្កាត់អូរឫស្សី ៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
០៤	សាខាដូនពេញ	អគារលេខ ៥៦ មហាវិថីព្រះមុនីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
០៥	សាខាមានជ័យ	អគារលេខ ៥៨៣ ផ្លូវជាតិលេខ ១ សង្កាត់ច្បារអំពៅ ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
០៦	សាខាស្ទឹងមានជ័យ	អគារលេខ ៣២A ផ្លូវ ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
០៧	សាខាតាខ្មៅ	អគារលេខ ២១៨ ផ្លូវជាតិលេខ ២ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ព្រះរាជាណាចក្រកម្ពុជា
០៨	សាខាសៀមរាប	អគារលេខ ២២-២៣ ផ្លូវទេពរង្ស ភូមិមណ្ឌល ២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា
០៩	សាខាហាណូយ	មហាវិថី Viet Phat អគារលេខ ២ ផ្លូវ Tram Hung Dao សង្កាត់ Phan Chu Trinh ខណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ប្រទេសវៀតណាម
១០	សាខាក្រុងហូជីមិញ	ផ្លូវ Cach Mang Thang Tam អគារលេខ ១១០ សង្កាត់ Vo Thi Sau ខណ្ឌទី ៣ ក្រុងហូជីមិញ ប្រទេសវៀតណាម



ស្នាក់ការកណ្តាល

អាសយដ្ឋាន : អគារលេខ ២៣៥ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទូរស័ព្ទ : (+៨៥៥) ២៣ ២១០ ០៤៤



សាខាទួលគោក

អាសយដ្ឋាន : អគារលេខ ១-២ ផ្លូវ ២៨៩ សង្កាត់ បឹងកក់ ២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទូរស័ព្ទ : (+៨៥៥) ២៣ ៨៨០ ០៦៨

បណ្តាញអាជីវកម្ម

..បន្ត



សាខាភ្នំពេញ

អាសយដ្ឋាន ៖ អគារលេខ ៣៣៥ មហាវិថីព្រះមុនីវង្ស សង្កាត់អូរឫស្សី ៤ ខណ្ឌលមករា រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ : (+៨៥៥) ២៣ ២១០ ៤៤០



សាខាមានជ័យ

អាសយដ្ឋាន ៖ អគារលេខ ៥៨៣ ផ្លូវជាតិលេខ ១ សង្កាត់ច្បារអំពៅ ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ : (+៨៥៥) ៩៦ ៣ ២៤៧ ២៤៧ / (+៨៥៥) ៨៨ ៣ ៤២៧ ៤២៧



សាខាដូនពេញ

អាសយដ្ឋាន ៖ អគារលេខ ៥៦ មហាវិថីព្រះមុនីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ : (+៨៥៥) ២៣ ៦៦៦ ០៣២៨



សាខាស្ទឹងមានជ័យ

អាសយដ្ឋាន ៖ អគារលេខ ៣២A ផ្លូវ ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ : (+៨៥៥) ២៣ ៨៨២ ៤៨២

បណ្តាញអាជីវកម្ម

..បន្ត



សាខាតាខ្មៅ

អាសយដ្ឋាន ៖ អគារលេខ ២១៨ ផ្លូវជាតិលេខ ២ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ : (+៨៥៥) ៣១ ៩៨៦ ៨៦ ៨៦



សាខា រដ្ឋធានីហាណូយ

អាសយដ្ឋាន ៖ មហារិច្ច Viet Phat អគារលេខ ២ ផ្លូវ Tram Hung Dao សង្កាត់ Phan Chu Trinh ខណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ប្រទេសវៀតណាម
ទូរស័ព្ទ : (+៨៤) ២៨ ៦២ ៦៦៦ ៩៩៩







សាខាសៀមរាប

អាសយដ្ឋាន៖ អគារលេខ ២២-២៣ ផ្លូវទេពរង្ស ភូមិមណ្ឌល ២ សង្កាត់ស្វាយដង្កំ ក្រុងសៀមរាប ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ : (+៨៥៥) ៦៣ ៧៦០ ១២៣



សាខាទីក្រុងហូជីមិញ

អាសយដ្ឋាន ៖ ផ្លូវ Cach Mang Thang Tam អគារលេខ ១១០ សង្កាត់ Vo Thi Sau ខណ្ឌទី ៣ ក្រុងហូជីមិញ ប្រទេសវៀតណាម
ទូរស័ព្ទ : (+៨៤) ២៤ ៣៩៣ ៨៨ ៥៥៩

-  អគារលេខ២៣៥ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
-  info@bidc.com.kh
-  ផ្នែកបម្រើសេវាកម្មអតិថិជន៖ (+855) 23 210 044
ទូរស័ព្ទ៖ (+855) 319 388 999 / 236 388 999
-  Swift: IDBCKHPP